



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ៤១

ត្រីមាសទី ០២ ឆ្នាំ ២០១៨

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៦-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥១៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស ជាតូបការ ចំពោះ លោកជំទាវ ចំនួន ០៥ រូប ៤៩២៣
- ១៦-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥១៩ ស្តីពី ការតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក **ច្រាន់ ដំឡី** ជា ឧកញ៉ា ៤៩២៤
- ១៦-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២០ ស្តីពី ការលើកលែងទោសឱ្យទណ្ឌិតឈ្មោះ **ទុំ សុវណ្ណារិទ្ធ** ហៅ **រិទ្ធ សីហា** ភេទ ប្រុស អាយុ ៣០ ឆ្នាំ ៤៩២៥
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២១ ស្តីពី ការតែងតាំងឯកឧត្តម **ថង សាវុន** ជា អភិបាល នៃគណៈអភិបាលខេត្តរតនគិរី សម្រាប់អាណត្តិទី ២ ក្នុងដែនសមត្ថកិច្ចដដែល ៤៩២៦
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២២ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់នាយនគរបាល ថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួង មហាផ្ទៃ ០៦ រូប ៤៩២៧
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២៣ ស្តីពី ការដាក់ឱ្យចូលនិវត្តន៍នាយនគរបាល ថ្នាក់ ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២៦ រូប ៤៩២៨
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២៤ ស្តីពី ការតម្កើងឋានន្តរស័ក្តិឧត្តមអគ្គនុរក្ស ពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ០២ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ៤៩៣០
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២៥ ស្តីពី ការតម្កើងឋានន្តរស័ក្តិឧត្តមអគ្គនុរក្ស ពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ចំនួន ០៤ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ៤៩៣១
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២៦ ស្តីពី ការតាំងសំបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤៣ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងកិច្ចការនារី ៤៩៣២
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២៧ ស្តីពី ការតាំងសំបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤៩ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងយុត្តិធម៌ ៤៩៣៥

ខ

- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២៨ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៦០ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី ៤៩៣៨
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥២៩ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៦២ រូប នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៤៩៤១
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥៣០ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ១១៨ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៤៩៤៤
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥៣១ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៣១៥ រូប នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម របស់ក្រសួងអប់រំ យុវជន និងកីឡា ៤៩៤៩
- ១៧-០៥-២០១៨ -ព្រះរាជក្រឹត្យ នស/រកត/០៥១៨/៥៣២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ យស មុនិសារាភ័ណ្ណ តាមលំដាប់ថ្នាក់ ចំពោះ ព្រះសង្ឃ ចំនួន ០៣ អង្គ ៤៩៦០

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ១១-០៥-២០១៨ -អនុក្រឹត្យលេខ ៤៧២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៩៦១
- ១១-០៥-២០១៨ -អនុក្រឹត្យលេខ ៤៧៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៩៦២
- ១៦-០៥-២០១៨ -អនុក្រឹត្យលេខ ៤៧៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសារាភ័ណ្ណ ៤៩៦៣
- ១៦-០៥-២០១៨ -អនុក្រឹត្យលេខ ៤៧៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៩៦៤
- ១៦-០៥-២០១៨ -អនុក្រឹត្យលេខ ៤៧៦ អនក្រ.តត ស្តីពី និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងតែងតាំងមន្ត្រី រាជការ ៤៩៦៦
- ១៦-០៥-២០១៨ -អនុក្រឹត្យលេខ ៤៧៧ អនក្រ.តត ស្តីពី ការតែងតាំងមុខងារ នាយទាហាន ៤៩៦៨
- ១៦-០៥-២០១៨ -អនុក្រឹត្យលេខ ៤៧៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនិសារាភ័ណ្ណ ៤៩៧០
- ១៧-០៥-២០១៨ -អនុក្រឹត្យលេខ ៤៧៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៩៧១
- ១៧-០៥-២០១៨ -អនុក្រឹត្យលេខ ៤៨០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៩៧២
- ១៧-០៥-២០១៨ -អនុក្រឹត្យលេខ ៤៨១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៤៩៧៣
- ១៨-០៥-២០១៨ -អនុក្រឹត្យលេខ ៤៨២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៤៩៧៤
- ២១-០៥-២០១៨ -អនុក្រឹត្យលេខ ៤៨៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការប្រចាំស្ថានតំណាង នៃព្រះរាជាណាចក្រកម្ពុជា នៅបរទេស ៤៩៧៥

គ

២១-០៥-២០១៨	-អនុក្រឹត្យលេខ ៤៨៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់	៤៩៧៦
២២-០៥-២០១៨	-អនុក្រឹត្យលេខ ៤៨៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	៤៩៧៨
២២-០៥-២០១៨	-អនុក្រឹត្យលេខ ៤៨៩ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី	៤៩៨៩
២២-០៥-២០១៨	-អនុក្រឹត្យលេខ ៤៩០ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ	៤៩៩០
២២-០៥-២០១៨	-អនុក្រឹត្យលេខ ៤៩១ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍	៤៩៩១
២២-០៥-២០១៨	-អនុក្រឹត្យលេខ ៤៩២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៤៩៩២

២-សេចក្តីសម្រេច

២២-០៥-២០១៨	-សេចក្តីសម្រេចលេខ ៣០ សសរ ស្តីពី ការតែងតាំងសមាសភាពក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីផ្តល់ការថែទាំសុខភាព ជូនកម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិតជាស្ត្រីនៅពេលសម្រាលកូន ព្រមទាំងកម្មវិធីផ្តល់ការឧបត្ថម្ភសម្រាប់ក្រុមអ្នកទទួលផលផ្សេងទៀត	៤៩៩៣
------------	--	------

III-ការងារបណ្តាញក្រសួង

១-ទីស្តីការដ្ឋានមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១២-០៣-២០១៨	-ប្រកាសអន្តរក្រសួងលេខ ២៦៤ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៨ របស់នាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងអប់រំ យុវជន និងកីឡា	៤៩៩៦
០២-០៤-២០១៨	-ប្រកាសអន្តរក្រសួងលេខ ៣៥៤ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យបុរេប្រទាន របស់រាជបណ្ឌិតសភាវិទ្យាស្ថានវិទ្យាសាស្ត្រ នៃក្រសួងយុត្តិធម៌	៥០០១
០២-០៤-២០១៨	-ប្រកាសអន្តរក្រសួងលេខ ៣៥៥ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៨ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា	៥០០៤
០៣-០៤-២០១៨	-ប្រកាសអន្តរក្រសួងលេខ ៣៥៩ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៨ របស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល	៥០០៩
០៣-០៤-២០១៨	-ប្រកាសអន្តរក្រសួងលេខ ៣៦០ សហវ.ប្រក ស្តីពី ការកែសម្រួលសមាសភាពរដ្ឋទេយ្យបុរេប្រទាន របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០១៣
០៣-០៤-២០១៨	-ប្រកាសលេខ ៣៦១ សហវ.ប្រក ស្តីពី ការចាត់ជាបន្តបន្ទាប់របស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ	៥០១៦

២. ទិស្តីការរដ្ឋប្បវេណីស្រុកស្ទឹងស្រីស្រី និង សិប្បកម្ម

- ២៨-១២-២០១៧ -ប្រកាសលេខ ៦២៤ ឧស.កឧ.ប្រក ១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន លី ប៉ាង ស៊ី អិកសេសសីវី (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតគ្រឿងបន្សុំស្បែកជើង និងការស្បែកជើង ៥០១៩
- ០៩-០១-២០១៨ -ប្រកាសលេខ ០០៧ ឧស.កឧ.ប្រក ០១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អិមអេច ឡាប៊ែល (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិត និងបោះពុម្ពស្លាកគ្រប់ប្រភេទ ៥០២២
- ០៩-០១-២០១៨ -ប្រកាសលេខ ០០៨ ឧស.កឧ.ប្រក ០១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីលវើរ អេចឆី នីតធីង ឯ.ក បង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ ៥០២៥
- ០៩-០១-២០១៨ -ប្រកាសលេខ ០០៩ ឧស.កឧ.ប្រក ០១ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អ៊ីមែកស៍ អេឡិកទ្រិក បង្កើតរោងចក្រ ផ្គត់ផ្គង់ត្រង់ស្នូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ ៥០២៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/ ៥១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឲ្យធានាព្រះរាជទាន

នូវ

- គ្រឿងឥស្សរិយយស ជាតុបករ

- ១ - លោកជំទាវ **អ៊ឹម ស៊ីវ៉ែ**
- ២ - លោកជំទាវ **សាឌុ អរុណ**
- ៣ - លោកជំទាវ **កុម ហ៊ុយ៉ាស**
- ៤ - លោកជំទាវ **ហ៊ឺ សាមីត្ត**
- ៥ - លោកជំទាវ **ស៊ីវណ្ណ បុឌុម**

ព.ស. ១៤០៥.៥២៤

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨

លេខ: ៥៣៤ ស.ណ

សំណេរដែលមានតម្លៃជាការចែកចាយ
ថ្លៃចុះ ៧ កែត ១១ ជើងស្រូវ ឆ្នាំ ១៧ សិរីធីស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



សេង សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/៥១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់បង្គាប់

តែងតាំង :

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ ផល្លី

ជា

ឧកញ៉ា

២០១៨.១៤.០៥.៥២៥

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨

លេខ: ៥៣៣ ស.ណ

សំណៅដែលមានតម្លៃជាការបែកចែក
ថ្ងៃចន្ទ ៧ កើត ខែ ជេស្ឋ ឆ្នាំ ច ស័រ ធី ស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/៥២០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ត្រូវបានលើកលែងទោសឱ្យទណ្ឌិតឈ្មោះ ទុំ សុវណ្ណារិទ្ធ ហៅ រិទ្ធ សីហា ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី ០៨-១១-២០១១ ពីបទ ជួញដូរគ្រឿងញៀន ហើយត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១០ ឆ្នាំ តាមអំណាចសាលដីកាលេខ ៤១ ក្រ IV "រ" ចុះថ្ងៃទី ១៨-៧-២០១៧ របស់សាលាឧទ្ធរណ៍។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ត្រូវទទួលបន្ទុកអនុវត្តឱ្យបានសម្រេចតាមព្រះរាជក្រឹត្យនេះ ។
- មាត្រា ៣ :** ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ.ល. ១៤០៥. ៥២៦

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី
លេខ: ៥២៥ ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨

សំណៅដែលមានតម្លៃជាការបែកផ្សាយ
ថ្ងៃចេញកែតម្រូវ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/៥២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ថង សាវុន** ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាល ខេត្តរតនគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខៈ ៥២៤ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ

ថ្ងៃចេញផ្សាយ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ ស.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ីម សុខា

១៧.១៧០៥.២២១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/៤២២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ តម្កើងឋានន្តរស័ក្តិដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ០៦រូប៖

ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍នោះ ៖

- ១- ឧត្តមសេនីយ៍ត្រី **រស់ សុខផល្គុលា** អត្តលេខ ៥៦២៤៣
- ២- ឧត្តមសេនីយ៍ត្រី **ហ្វូ នាង** អត្តលេខ ០៥៨២៩
- ៣- ឧត្តមសេនីយ៍ត្រី **ឈឹម ចន្ទា** អត្តលេខ ២០៤៨១
- ៤- ឧត្តមសេនីយ៍ត្រី **ម៉ីន សាម៉េត** អត្តលេខ ០៥៩២៣ ។

ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី ៖

- ១- វរសេនីយ៍ឯក **សុខ សុធាវី** អត្តលេខ ២៧៧៥៥
- ២- វរសេនីយ៍ឯក **សោម ប្រាជ្ញា** អត្តលេខ ៥៤១៨៨ ។

មាត្រា ២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ៖ ៥១៥ ស.ណ

៣៣.១៤០៥.៤២២៤

សំណៅរថ្ងៃសុក្រ ១៤ ខែឧសភា ឆ្នាំ ២០១៨ ព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៤២២៤
ថ្ងៃចេញក្រឹត្យ ១៧ ខែឧសភា ឆ្នាំ ២០១៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/២២៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៥០១ / ១៧៨ ចុះថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៦១០ / ៤៦៤ ចុះថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១០ ស្តីពីការកែសម្រួលមាត្រា៣៥ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ត្រាស់បង្គាប់

មាត្រា ១ : ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ២៦ រូប ៖

- ១- ឧត្តមសេនីយ៍ឯក **អ៊ុក សារ៉ុត** អត្តលេខ ០០៥៨
- ២- ឧត្តមសេនីយ៍ឯក **ជួន សិវាណាត់** អត្តលេខ ០៥១៣
- ៣- ឧត្តមសេនីយ៍ឯក **ឡាយ ប៊ុនសេន** អត្តលេខ ០៣៦៩៥
- ៤- ឧត្តមសេនីយ៍ឯក **គឹម សារេន** អត្តលេខ ០០៣៥៨



៥-	ឧត្តមសេនីយ៍ឯក	ឡុង វិចិត្រ	អគ្គលេខ	០០៣០៦
៦-	ឧត្តមសេនីយ៍ឯក	អ៊ឹម ធន	អគ្គលេខ	០៣៨៣៧
៧-	ឧត្តមសេនីយ៍ទោ	យ៉ាន សារឿន	អគ្គលេខ	០៥៥៩
៨-	ឧត្តមសេនីយ៍ទោ	នួន គឹមស្នួ	អគ្គលេខ	០១៩៣
៩-	ឧត្តមសេនីយ៍ទោ	ហេង ជិនលីម	អគ្គលេខ	០៥៩១១
១០-	ឧត្តមសេនីយ៍ទោ	លុច បូរ៉ា	អគ្គលេខ	០១០៧២
១១-	ឧត្តមសេនីយ៍ទោ	សៀង សម្បត្តិ	អគ្គលេខ	០៦៨៩
១២-	ឧត្តមសេនីយ៍ទោ	តែ ជួនសុផល	អគ្គលេខ	០២៣៦
១៣-	ឧត្តមសេនីយ៍ទោ	ជួន ពោធិវិទ្យ	អគ្គលេខ	០៧៨៥
១៤-	ឧត្តមសេនីយ៍ត្រី	ច័ន ឈុនលី	អគ្គលេខ	០១០៧
១៥-	ឧត្តមសេនីយ៍ត្រី	ផែន យ៉ា	អគ្គលេខ	០៥៦៩៥
១៦-	ឧត្តមសេនីយ៍ត្រី	ហេង សម្បត្តិ	អគ្គលេខ	០៣២៣៥
១៧-	ឧត្តមសេនីយ៍ត្រី	ជុំ ថានី	អគ្គលេខ	០១៧៣៨
១៨-	ឧត្តមសេនីយ៍ត្រី	ធុប រ៉ា	អគ្គលេខ	០៣៦៤៤
១៩-	ឧត្តមសេនីយ៍ត្រី	ឃៀន សារុន	អគ្គលេខ	០១៥៨៦
២០-	ឧត្តមសេនីយ៍ត្រី	ខៀម ចាន់នី	អគ្គលេខ	០៣៣១៩
២១-	ឧត្តមសេនីយ៍ត្រី	ឈន សុភាព	អគ្គលេខ	០១៨៨៤
២២-	ឧត្តមសេនីយ៍ត្រី	ពៅ លង់	អគ្គលេខ	០១៩០៩
២៣-	ឧត្តមសេនីយ៍ត្រី	រុន្តា ចាំ	អគ្គលេខ	០៤៥៧
២៤-	ឧត្តមសេនីយ៍ត្រី	មី សារិន	អគ្គលេខ	០៣៤២៤
២៥-	ឧត្តមសេនីយ៍ត្រី	ហុច គឹមស្រៀង	អគ្គលេខ	០១៦៧០
២៦-	ឧត្តមសេនីយ៍ត្រី	សុខ សំរោង	អគ្គលេខ	០១៣៧៤ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនាពេលនេះ ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ៥៤៤ ស.ណ

សំណេរដែលមានកម្លាំងច្រើនបំផុត
ថ្ងៃចេញកែតម្រូវ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



Handwritten signature

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

នស/រកត/០៩១៣/៩០៣

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្រូវឱ្យឯកឧត្តមស៊ុន ធីតា អគ្គនាយករដ្ឋមន្ត្រីពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ០២ រូប នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៖
- ១- លោក **ឡេង សុខធីត** អគ្គលេខ ០២៣៦ ពីអគ្គនាយករដ្ឋមន្ត្រីពន្ធនាគារ ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយករដ្ឋមន្ត្រីពន្ធនាគារ ថ្នាក់លេខ ៣
 - ២- លោក **ខៀង គង់ណារ៉ា** អគ្គលេខ ០២៣៥ ពីអគ្គនាយករដ្ឋមន្ត្រីពន្ធនាគារ ថ្នាក់លេខ ១ មកជា ឧត្តមអគ្គនាយករដ្ឋមន្ត្រីពន្ធនាគារ ថ្នាក់លេខ ៣ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ៥៣៧ ស.ណ

សំណៅដៃលេខាធិការរង្វង់ការងារប្រកបដោយ

ថ្ងៃចេញក្រឹត្យ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ ស.ស.២៥៦២

អគ្គលេខាធិការរង្វង់ការងារប្រកបដោយ



លេខ: ១៨០៥ ៥៣៣០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨

ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/២២៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីពន្ធនាគារ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រូវឱ្យ ឋានន្តរស័ក្តិឧត្តមអគ្គនាយករដ្ឋមន្ត្រីពន្ធនាគារ ដល់មន្ត្រីពន្ធនាគារ ចំនួន ០៤ ប្រ នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ៖

- ១ លោក **លាង លីមនាង** អគ្គលេខ ០០៦៣ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ២ លោក **អ៊ុន សារ៉ាត** អគ្គលេខ ០១១២ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ៣ លោក **ជួប សារឹម** អគ្គលេខ ០០៥០ ពីឧត្តមអគ្គនាយក ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២
- ៤ លោក **ម៉ឺ ឡឿន** អគ្គលេខ ០១៥៤ ពីអគ្គនាយក ថ្នាក់លេខ ១ មកជាឧត្តមអគ្គនាយក ថ្នាក់លេខ ៣។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

១៣៣០៥២៤៣១

លេខ៖ ៥៣៦ ស.ណ
សំណៅរំលែងមានតម្លៃជាការចែកចាយ
ថ្ងៃចេញកើត ១១ ជេស្ឋ ឆ្នាំ ឆ សិរី ធិស័ក ព.ស.២៥៦២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨
នៃគណៈរដ្ឋមន្ត្រី



សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/២២៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤៣ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងកិច្ចការនារី ៖

-តាំងសិបចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧

- | | |
|-------------------------------|------------------------|
| ១- លោក អ៊ិន ហុក្រា | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ២- លោក សុខ លីម | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៣- លោកស្រី តែ មួយសៅ | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៤- លោកស្រី គួង ម៉ារី | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៥- លោក សៅ សុភត្រា | អនុមន្ត្រី ថ្នាក់លេខ ៤ |
| ៦- លោកស្រី ម៉ែន ចាន់ណា | អនុមន្ត្រី ថ្នាក់លេខ ៤ |



៧- លោក ម៉ែម អេសី	អនុម្បត្តិ ថ្នាក់លេខ ៤
៨- លោក សែម ជីតុប	អនុម្បត្តិ ថ្នាក់លេខ ៤
៩- លោកស្រី ធីត សុខណាត	អនុម្បត្តិ ថ្នាក់លេខ ៤
១០- លោក ឡេង សុខហេង	អនុម្បត្តិ ថ្នាក់លេខ ៤
១១- លោកស្រី ហ៊ុំត សុខណាត	អនុម្បត្តិ ថ្នាក់លេខ ៤
១២- លោកស្រី ជិន សំណាង	អនុម្បត្តិ ថ្នាក់លេខ ៤
១៣- លោកស្រី ទូត ស្រីឌុក	អនុម្បត្តិ ថ្នាក់លេខ ៤
១៤- លោកស្រី យន់ ចាន់គា	អនុម្បត្តិ ថ្នាក់លេខ ៤
១៥- លោកស្រី ជីម សោភ័ណ្ណ	អនុម្បត្តិ ថ្នាក់លេខ ៤
១៦- លោកស្រី អ៊ុំ លីណា	អនុម្បត្តិ ថ្នាក់លេខ ៤
១៧- លោកស្រី តាយ លីកែវ	អនុម្បត្តិ ថ្នាក់លេខ ៤
១៨- លោកស្រី អឿន សំណាង	អនុម្បត្តិ ថ្នាក់លេខ ៤
១៩- លោកស្រី អ៊ុំប រៀន	អនុម្បត្តិ ថ្នាក់លេខ ៤
២០- លោកស្រី យន់ ស្រីឡេង	អនុម្បត្តិ ថ្នាក់លេខ ៤
២១- លោកស្រី អ៊ុំ ស្រីហិរញ្ញ	អនុម្បត្តិ ថ្នាក់លេខ ៤
២២- លោកស្រី និស្ស័យ សុរិយា	អនុម្បត្តិ ថ្នាក់លេខ ៤
២៣- លោកស្រី សិរិទ លីណា	អនុម្បត្តិ ថ្នាក់លេខ ៤
២៤- លោក យឿង សុខណា	អនុម្បត្តិ ថ្នាក់លេខ ៤
២៥- លោកស្រី ណាន ចំប៉ា	អនុម្បត្តិ ថ្នាក់លេខ ៤
២៦- លោកស្រី សេង ម៉ាឡា	អនុម្បត្តិ ថ្នាក់លេខ ៤
២៧- លោកស្រី ខៀវ ម៉ាលី	អនុម្បត្តិ ថ្នាក់លេខ ៤
២៨- លោកស្រី ផល ស្រីអ័ក្រ	អនុម្បត្តិ ថ្នាក់លេខ ៤
២៩- លោកស្រី ណាយ សុខនិម	អនុម្បត្តិ ថ្នាក់លេខ ៤
៣០- លោកស្រី សិរិទ សុខខេង	អនុម្បត្តិ ថ្នាក់លេខ ៤
៣១- លោកស្រី ចារឹក ស្រីស្រស់	អនុម្បត្តិ ថ្នាក់លេខ ៤
៣២- លោក នេត សុវណ្ណី	អនុម្បត្តិ ថ្នាក់លេខ ៤
៣៣- លោកស្រី ប៊ែន ជារីកា	អនុម្បត្តិ ថ្នាក់លេខ ៤
៣៤- លោកស្រី ជេត សុគន្ធាត្តិណា	អនុម្បត្តិ ថ្នាក់លេខ ៤
៣៥- លោកស្រី តែ សុភារី	អនុម្បត្តិ ថ្នាក់លេខ ៤
៣៦- លោក ហ៊ុន ម៉ាង	អនុម្បត្តិ ថ្នាក់លេខ ៤
៣៧- លោកស្រី ជុំ បន្ទា	អនុម្បត្តិ ថ្នាក់លេខ ៤



- ៣៨- លោកស្រី **ហ៊ឹម លក្ខណា** អនុមន្តី ថ្នាក់លេខ ៤
- ៣៩- លោក **យ៉ាង ឌីមគុន** អនុមន្តី ថ្នាក់លេខ ៤
- ៤០- លោក **ឡុន បូរិស្ណ** អនុមន្តី ថ្នាក់លេខ ៤
- ៤១- លោកស្រី **ហ៊ឹម ធីម** អនុមន្តី ថ្នាក់លេខ ៤
- ៤២- លោកស្រី **យ៉ែន បូឡី** អនុមន្តី ថ្នាក់លេខ ៤
- តាំងសិបបំបាំងពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨
- ៤៣- លោកស្រី **ឡឺញ៉ា វ៉ាមី** អនុមន្តី ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនេះទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នពោធិ៍សីហមុនី**

លេខ: ១៨០៥-៥៣២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨

លេខ: ៥៤៥ ស.ណ

សំណេរដែលមានតម្លៃជាការចែកចាយ
ថ្ងៃចន្ទ ៧ កើត ខែជេស្ឋ ឆ្នាំស័ក ស័ក ៣០៦២
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨



ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/២២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការកែតំណែង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៤៩ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងយុត្តិធម៌ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ៖

- | | | |
|--------------------------------|------------|-------------|
| ១- លោក ឈុន សីហា | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ២- លោកស្រី ឈាង វ៉ាន់ | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៣- លោក វិន ធុត្តា | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៤- លោក លឹម ឌីតារ | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៥- លោក លេខ សេណី | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៦- លោក តែវ សារពៅ | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៧- លោកស្រី ម៉េង ស្រីទូន | អនុមន្ត្រី | ថ្នាក់លេខ ៤ |



៨- លោកស្រី ចៅ ភីរី	អនុម័ត្តិ	ថ្នាក់លេខ ៤
៩- លោក ញ៉ាន មុនី	អនុម័ត្តិ	ថ្នាក់លេខ ៤
១០- លោកស្រី សុន ធួយនេន	អនុម័ត្តិ	ថ្នាក់លេខ ៤
១១- លោក ហាំង ចាន់សុផិយ៉ា	អនុម័ត្តិ	ថ្នាក់លេខ ៤
១២- លោកស្រី ជា វិជ្ជា	អនុម័ត្តិ	ថ្នាក់លេខ ៤
១៣- លោក ជុំ សំបូរ	អនុម័ត្តិ	ថ្នាក់លេខ ៤
១៤- លោក រិន សុខជា	អនុម័ត្តិ	ថ្នាក់លេខ ៤
១៥- លោក សុន សុវណ្ណ	អនុម័ត្តិ	ថ្នាក់លេខ ៤
១៦- លោកស្រី ចាំង ណារីន	អនុម័ត្តិ	ថ្នាក់លេខ ៤
១៧- លោក ជាង សិលា	អនុម័ត្តិ	ថ្នាក់លេខ ៤
១៨- លោក ផែន ផេន	អនុម័ត្តិ	ថ្នាក់លេខ ៤
១៩- លោក លីម គងហេន	អនុម័ត្តិ	ថ្នាក់លេខ ៤
២០- លោក ហ៊ឺ ភាវ័យវិណ្ណ	អនុម័ត្តិ	ថ្នាក់លេខ ៤
២១- លោកស្រី ជួន វិបុលរដ្ឋា	អនុម័ត្តិ	ថ្នាក់លេខ ៤
២២- លោក ជា សុខរ័ត្ន	អនុម័ត្តិ	ថ្នាក់លេខ ៤
២៣- លោកស្រី អន ចាន់សំគុំ	អនុម័ត្តិ	ថ្នាក់លេខ ៤
២៤- លោក វីរ សេរីធុរ	អនុម័ត្តិ	ថ្នាក់លេខ ៤
២៥- លោក ឱម វណ្ណារិទ្ធិ	អនុម័ត្តិ	ថ្នាក់លេខ ៤
២៦- លោកស្រី ឯម មុនីរ័ត្ន	អនុម័ត្តិ	ថ្នាក់លេខ ៤
២៧- លោក កែវ ពិសិដ្ឋ	អនុម័ត្តិ	ថ្នាក់លេខ ៤
២៨- លោកស្រី ស៊ី គឹមភាណា	អនុម័ត្តិ	ថ្នាក់លេខ ៤
២៩- លោក ចាន់ មុនី	អនុម័ត្តិ	ថ្នាក់លេខ ៤
៣០- លោកស្រី ឃឹម សៅជ្រ បញ្ញាណី	អនុម័ត្តិ	ថ្នាក់លេខ ៤
៣១- លោក ម៉េង ចាន់កេនា	អនុម័ត្តិ	ថ្នាក់លេខ ៤
៣២- លោកស្រី សុផន ឡុយតា	អនុម័ត្តិ	ថ្នាក់លេខ ៤
៣៣- លោក រិម សុភាសចន្ទ	អនុម័ត្តិ	ថ្នាក់លេខ ៤
៣៤- លោក អេង សំណាង	អនុម័ត្តិ	ថ្នាក់លេខ ៤
៣៥- លោក អែម សុសុត្វា	អនុម័ត្តិ	ថ្នាក់លេខ ៤
៣៦- លោក ឃី ឃុំពៅ	អនុម័ត្តិ	ថ្នាក់លេខ ៤
៣៧- លោកស្រី កុម សុខឌី	អនុម័ត្តិ	ថ្នាក់លេខ ៤
៣៨- លោក យ៉ា សុវណ្ណ	អនុម័ត្តិ	ថ្នាក់លេខ ៤
៣៩- លោកស្រី ចាន់ រដ្ឋា	អនុម័ត្តិ	ថ្នាក់លេខ ៤



៤០- លោកស្រី នូ សុគន្ធានី	អនុម្បន្តិ ថ្នាក់លេខ ៤
៤១- លោកស្រី ពៅ ពន្លឺពន្លឺ	អនុម្បន្តិ ថ្នាក់លេខ ៤
៤២- លោកស្រី ចាន់ សុខលីតា	អនុម្បន្តិ ថ្នាក់លេខ ៤
៤៣- លោកស្រី លួង រិណា	អនុម្បន្តិ ថ្នាក់លេខ ៤
៤៤- លោកស្រី ទួន សុផាណ្ណា	អនុម្បន្តិ ថ្នាក់លេខ ៤
៤៥- លោកស្រី បាទ បន្ទា	អនុម្បន្តិ ថ្នាក់លេខ ៤
៤៦- លោក អ៊ុំ ស៊ីមឡុ	អនុម្បន្តិ ថ្នាក់លេខ ៤
៤៧- លោកស្រី ឃឹម អុន កន្តិដ្ឋា	អនុម្បន្តិ ថ្នាក់លេខ ៤
៤៨- លោកស្រី ហាន ចិន្ទានី	អនុម្បន្តិ ថ្នាក់លេខ ៤
៤៩- លោក ហុន ប័ន្តបញ្ញា	អនុម្បន្តិ ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ស.ស. ១៨០៥.៥១១១

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨

លេខ: ៥៤៦ ស.ណ

សំណៅដែលមានតម្លៃជាការបែកផ្សាយ
ថ្ងៃចន្ទ ៧ កើត ខែ ជេស្ឋ ឆ្នាំ ច ស៊ី ធ្នូ ស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨

អគ្គលេខាធិការរង្វង់រដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/០៩១៣/៩០៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តាំងសិបក្នុងក្របខណ្ឌដល់មន្ត្រីរាជការ ៦០រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨:

១. លោក	ចន្ទី សុមីរ:	អនុមន្ត្រី ថ្នាក់លេខ ៤
២. លោក	អុំ សារិធីរ័ត្ន	អនុមន្ត្រី ថ្នាក់លេខ ៤
៣. លោក	អ៊ុន សារិធី	អនុមន្ត្រី ថ្នាក់លេខ ៤
លោកស្រី	លី សុគន្ធារី	អនុមន្ត្រី ថ្នាក់លេខ ៤
លោកស្រី	ទួន សុណេតា	អនុមន្ត្រី ថ្នាក់លេខ ៤
លោក	ស៊ុន រៀ	អនុមន្ត្រី ថ្នាក់លេខ ៤
លោក	ឡុន បញ្ញា	អនុមន្ត្រី ថ្នាក់លេខ ៤



៨.	លោក	ម៉ាន់ កាលីន	អនុម្រឹត្តិ ថ្នាក់លេខ ៤
៩.	លោក	ហាស់ អយុធា	អនុម្រឹត្តិ ថ្នាក់លេខ ៤
១០.	លោក	អ៊ឹក ចំណាន	អនុម្រឹត្តិ ថ្នាក់លេខ ៤
១១.	លោក	សែន វិសាល	អនុម្រឹត្តិ ថ្នាក់លេខ ៤
១២.	លោក	ទេពកេន ចន្ទធាន	អនុម្រឹត្តិ ថ្នាក់លេខ ៤
១៣.	លោក	សៅ សក្កា	អនុម្រឹត្តិ ថ្នាក់លេខ ៤
១៤.	លោក	ឡុច មករា	អនុម្រឹត្តិ ថ្នាក់លេខ ៤
១៥.	លោក	ប៊ុន ចាន់កេសា	អនុម្រឹត្តិ ថ្នាក់លេខ ៤
១៦.	លោក	ផេង សុភារ៉ា	អនុម្រឹត្តិ ថ្នាក់លេខ ៤
១៧.	លោក	លាង បូន	អនុម្រឹត្តិ ថ្នាក់លេខ ៤
១៨.	លោកស្រី	ឡុច ដាលីន	អនុម្រឹត្តិ ថ្នាក់លេខ ៤
១៩.	លោក	ចាំ ភារិទ្ធិ	អនុម្រឹត្តិ ថ្នាក់លេខ ៤
២០.	លោក	ឃឿន ចន្រ្ទា	អនុម្រឹត្តិ ថ្នាក់លេខ ៤
២១.	លោកស្រី	ប៊ុំ រដ្ឋា	អនុម្រឹត្តិ ថ្នាក់លេខ ៤
២២.	លោក	ពិន គឹមសេង	អនុម្រឹត្តិ ថ្នាក់លេខ ៤
២៣.	លោក	យុន ចំណាន	អនុម្រឹត្តិ ថ្នាក់លេខ ៤
២៤.	លោក	ហ៊ុន ចន្ទធាន	អនុម្រឹត្តិ ថ្នាក់លេខ ៤
២៥.	លោក	យឹម សារីន	អនុម្រឹត្តិ ថ្នាក់លេខ ៤
២៦.	លោក	ម៉ឹម ពិសិដ្ឋ	អនុម្រឹត្តិ ថ្នាក់លេខ ៤
២៧.	លោក	រោក បញ្ញា	អនុម្រឹត្តិ ថ្នាក់លេខ ៤
២៨.	លោកស្រី	ឌុច លក្ខិណា	អនុម្រឹត្តិ ថ្នាក់លេខ ៤
២៩.	លោក	ក្រុង ចាន់សុជាតិ	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣០.	លោក	រដ្ឋ សុភៈបុរស	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣១.	លោកស្រី	ហ៊ុន បញ្ញា	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣២.	លោក	ខែង ជៀង	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣៣.	លោកស្រី	ផល គឹមសាន	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣៤.	លោកស្រី	គី ស៊ីវត្ត	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣៥.	លោកស្រី	សំរេច លក្ខិណា	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣៦.	លោកស្រី	សយ សៀកឡេង	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣៧.	លោកស្រី	អ៊ុំ ចិត្តា	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣៨.	លោក	លាង ការម្យ	អនុម្រឹត្តិ ថ្នាក់លេខ ៤
៣៩.	លោក	ស៊ី សុខសាទុ	អនុម្រឹត្តិ ថ្នាក់លេខ ៤
៤០.	លោក	អ៊ុយ សមធិរាទិទ្ធិ	អនុម្រឹត្តិ ថ្នាក់លេខ ៤
៤១.	លោក	លឹម ទួនហ្វុក	អនុម្រឹត្តិ ថ្នាក់លេខ ៤



៤២. លោក	យ៉ាង ពិសិដ្ឋ	អនុមន្ត្រី ថ្នាក់លេខ ៤
៤៣. លោក	ផា សុជាតិ	អនុមន្ត្រី ថ្នាក់លេខ ៤
៤៤. លោកស្រី	ហែម អ៊ុំសិទ្ធិជាតិ	អនុមន្ត្រី ថ្នាក់លេខ ៤
៤៥. លោកស្រី	លីម សុខលីនជា	អនុមន្ត្រី ថ្នាក់លេខ ៤
៤៦. លោកស្រី	ហេង ថារីន	អនុមន្ត្រី ថ្នាក់លេខ ៤
៤៧. លោក	ជា សុខសីលា	អនុមន្ត្រី ថ្នាក់លេខ ៤
៤៨. លោកស្រី	ប៊ុន មុយឡាង	អនុមន្ត្រី ថ្នាក់លេខ ៤
៤៩. លោកស្រី	អ៊ឹម ឆល្លិកា	អនុមន្ត្រី ថ្នាក់លេខ ៤
៥០. លោក	អ៊ុន គុណ	អនុមន្ត្រី ថ្នាក់លេខ ៤
៥១. លោក	ជី ជាតិ	អនុមន្ត្រី ថ្នាក់លេខ ៤
៥២. លោកស្រី	ហៃ ស្រីលក្ខ	អនុមន្ត្រី ថ្នាក់លេខ ៤
៥៣. លោក	ម៉ែម ពន្លឺ	អនុមន្ត្រី ថ្នាក់លេខ ៤
៥៤. លោក	ហុន សុវឌ្ឍនា	អនុមន្ត្រី ថ្នាក់លេខ ៤
៥៥. លោកស្រី	ឈន សុខលីន	អនុមន្ត្រី ថ្នាក់លេខ ៤
៥៦. លោក	ឡៅ ប៊ុនរដ្ឋា	អនុមន្ត្រី ថ្នាក់លេខ ៤
៥៧. លោកស្រី	ហុង សុវណ្ណសុនិតា	អនុមន្ត្រី ថ្នាក់លេខ ៤
៥៨. លោកស្រី	ទេស រៀនីរ៉ា	អនុមន្ត្រី ថ្នាក់លេខ ៤
៥៩. លោក	ថេង សុវណិត	អនុមន្ត្រី ថ្នាក់លេខ ៤

តាំងសិបប្រាំបួន ខែមករា ឆ្នាំ២០១៨

៦០. លោកស្រី **សៅ កតិកា** អនុមន្ត្រី ថ្នាក់លេខ ៤

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ស.ស. ១៤០៤.៥៣៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨

លេខ: ៥៥១ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
ថ្ងៃចេញក្រឹត្យ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/២២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៦២ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃ ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៖

- តាំងសិបចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨
- ១- លោក **ឌី សាមឌី** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ២- លោក **ជូន ចាន់ថុល** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៣- លោកស្រី **ហ៊ុន ចាន់ណេត** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៤- លោក **ស្រីន រដ្ឋា** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៥- លោក **ឆៀង មុំទេសឃ្លា** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- ៦- លោក **សុខ សុខ្សី** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤



៧- លោក ស៊ុន ពោរ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៨- លោក តាំង ប្រាថ្នា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៩- លោកស្រី ឯក ចេត្រា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១០- លោក ស្រី លីមម៉ែ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១១- លោក ចិន ឧត្តម	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១២- លោក ឡា សុខហេង	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៣- លោកស្រី ហ៊ុន ស៊ីនា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៤- លោកស្រី សំ ធុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៥- លោកស្រី សុភា លីនណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៦- លោកស្រី យ៉ែម សុភាហឿន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៧- លោកស្រី អ៊ុន សុផាននីតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៨- លោកស្រី គីង សុវណ្ណលក្ខិណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
១៩- លោក ធន រ៉ាត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២០- លោកស្រី ឡឿង សុខា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២១- លោកស្រី តាយ កណ្ណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២២- លោកស្រី ឆន កេនា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៣- លោកស្រី ឡន សុនីតា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៤- លោកស្រី ឌុល ធីតាវណ្ណ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៥- លោក គង់ ផល្លីនដា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៦- លោក ហ៊ុយ ច័ន្ទវិទ្យ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៧- លោកស្រី ធីន ស្រីវី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៨- លោក ហ៊ុន សាវច	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
២៩- លោកស្រី យស់ ធុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣០- លោក ហិន ចាន់ណារ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣១- លោក ធីន ច័ន្ទការា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣២- លោក ស៊ុន លីណាដា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៣- លោក យ៉ែម ឡុក	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៤- លោក ខៀង សុធី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៥- លោកស្រី សុខ ចាន់ណា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៦- លោកស្រី ធាន ស្រីឡៅ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៧- លោកស្រី ធុន សម្បត្ត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៨- លោក ថន សុផាននារិទ្ធិ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៣៩- លោកស្រី ឡឿង លេវីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤



៤០- លោក ឃ្លែង សុបញ្ញា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤១- លោក ញួន ចំណាន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤២- លោក ស៊ឹម សារ៉េត្ត	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៣- លោក សយ សារ៉ុន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៤- លោក គុំ អនៈពិសិដ្ឋ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៥- លោក ផេង ការង្ស	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៦- លោកស្រី ខុន មុនា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៧- លោក សុត វ៉ាតុប	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៨- លោក សឹម សុផានី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៤៩- លោក ចាន់ ធឿន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥០- លោកស្រី ធួប សុសង្ហស្ស	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥១- លោកស្រី តិច ចន្ទា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥២- លោក មី សុដា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥៣- លោកស្រី ធឿន ស្រីភ័ក្ត្រ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥៤- លោក គូ ធីន្ទា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥៥- លោកស្រី ហាស សារីម	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥៦- លោក រេង ធឿន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥៧- លោកស្រី មី កន្តិកា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥៨- លោកស្រី ធី ពុទ្ធាវ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៥៩- លោកស្រី យ៉ាង ស្រីពេជ្រ	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៦០- លោក ភ៉ាង សៀមធី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៦១- លោក យាន យ៉ា	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤
៦២- លោកស្រី ឃ្លីន ដាលីន	មន្ត្រីបច្ចេកទេសជាន់ខ្ពស់	ថ្នាក់លេខ ៤

-កាំងសិបប្រាំបីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៨

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

លេខ: ៥៤៧ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ

ថ្ងៃចេញក្រឹត្យ ១៧ ខែ ឧសភា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា

១៧០៥.៥១៧៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨

៣/៣



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/៤៣០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

ហត្ថលេខា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ១១៨ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ ។

- | | | |
|-------------------------------|------------|-------------|
| ១- លោក ជុំ សុវណ្ណជេត | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ២- លោក ប្រី សុខលីន | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៣- លោក អ៊ុន ប៊ុនក្រែ | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៤- លោកស្រី ដួង ចាន់ឌី | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៥- លោក គីល រតនា | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៦- លោក សំ សាវិត | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៧- លោក ហែ មករា | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៨- លោកស្រី ជា ចន្ទធីនី | អនុមន្ត្រី | ថ្នាក់លេខ ៤ |
| ៩- លោក សេង គីមចេង | អនុមន្ត្រី | ថ្នាក់លេខ ៤ |



១០- លោកស្រី អ៊ុំចលី ប័ន្ទូចត្តិ	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១១- លោកស្រី សុន សុចន្ទនា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១២- លោក គឹម សុភ័ណ្ឌរម្យសា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១៣- លោកស្រី ផាន់ បុណ្ណារ៉េត	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១៤- លោកស្រី ឡេង សុខលាង	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១៥- លោក ណាត ប៊ុនឡើង	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១៦- លោកស្រី សុខ សុផាវី	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១៧- លោក ពិន ណិត	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១៨- លោក ហ៊ុន គាង	អនុម្រឹត្តិ	ថ្នាក់លេខ ៤
១៩- លោកស្រី អ៊ុយ សារី	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២០- លោកស្រី សេង និតា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២១- លោកស្រី ធឿន ហលតិ	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២២- លោកស្រី ណារ៉ា បុនីលត្នណ៍	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២៣- លោកស្រី រិន ប័ន្ទូមុរើ	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២៤- លោកស្រី គោត គីរ៉េណា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២៥- លោកស្រី ហ៊ុន បន្ទា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២៦- លោកស្រី ហាម ថនិកា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២៧- លោកស្រី ផាន់ សោតា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២៨- លោកស្រី ជា តាវី	អនុម្រឹត្តិ	ថ្នាក់លេខ ៤
២៩- លោកស្រី ប្រឹក មុផា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣០- លោក បែម ឌីណា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣១- លោកស្រី ត្រី អេងនាង	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣២- លោកស្រី សៅ កញ្ញារត្ន	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣៣- លោក ប្រ៊ុយ មិនា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣៤- លោក លុក ប័ន្ទុល	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣៥- លោក ឡើង គីន	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣៦- លោក អិល សីហា	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣៧- លោក ឡេង ថេត	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣៨- លោក ជុំ សម្ពុស្ស	អនុម្រឹត្តិ	ថ្នាក់លេខ ៤
៣៩- លោក តាយ រតនា	អនុម្រឹត្តិ	ថ្នាក់លេខ ៤



៤០- លោកស្រី ជា ចិន្តាចិន្ត	អនុម្បន្តិ ថ្នាក់លេខ ៤
៤១- លោកស្រី អ៊ុន ច័ន្ទនារី	អនុម្បន្តិ ថ្នាក់លេខ ៤
៤២- លោកស្រី ឡេវ គីមលី	អនុម្បន្តិ ថ្នាក់លេខ ៤
៤៣- លោក ជា ចំរើន	អនុម្បន្តិ ថ្នាក់លេខ ៤
៤៤- លោក អាំង សេងលី	អនុម្បន្តិ ថ្នាក់លេខ ៤
៤៥- លោក ធី ច័ន្ទគុណ	អនុម្បន្តិ ថ្នាក់លេខ ៤
៤៦- លោកស្រី នាង ស៊ីម៉ា	អនុម្បន្តិ ថ្នាក់លេខ ៤
៤៧- លោកស្រី អែម គីមសៀន	អនុម្បន្តិ ថ្នាក់លេខ ៤
៤៨- លោកស្រី យន់ សុនិកា	អនុម្បន្តិ ថ្នាក់លេខ ៤
៤៩- លោក ហួន ជ័យសម្បត្តិ	អនុម្បន្តិ ថ្នាក់លេខ ៤
៥០- លោក គីម លីហួន	អនុម្បន្តិ ថ្នាក់លេខ ៤
៥១- លោក ហួន តេន:	អនុម្បន្តិ ថ្នាក់លេខ ៤
៥២- លោកស្រី ព្រំ ឡាវ៉េនគី	អនុម្បន្តិ ថ្នាក់លេខ ៤
៥៣- លោក អឿ កក្កិ	អនុម្បន្តិ ថ្នាក់លេខ ៤
៥៤- លោក កែវ មុនី	អនុម្បន្តិ ថ្នាក់លេខ ៤
៥៥- លោកស្រី ស្រេង ត្រីវីនី	អនុម្បន្តិ ថ្នាក់លេខ ៤
៥៦- លោក អ៊ុំ គីមនាយ	អនុម្បន្តិ ថ្នាក់លេខ ៤
៥៧- លោក មិន កាំ	អនុម្បន្តិ ថ្នាក់លេខ ៤
៥៨- លោកស្រី ហេង កត្តិដ្ឋា	អនុម្បន្តិ ថ្នាក់លេខ ៤
៥៩- លោកស្រី ឈី យ៉ាណា	អនុម្បន្តិ ថ្នាក់លេខ ៤
៦០- លោក តែ ច័ន្ទប្រាសិត	អនុម្បន្តិ ថ្នាក់លេខ ៤
៦១- លោក លី មូរេន	អនុម្បន្តិ ថ្នាក់លេខ ៤
៦២- លោកស្រី ញឹម សុខា	អនុម្បន្តិ ថ្នាក់លេខ ៤
៦៣- លោក តេន សុខឿន	អនុម្បន្តិ ថ្នាក់លេខ ៤
៦៤- លោកស្រី សុត ចន្ទា	អនុម្បន្តិ ថ្នាក់លេខ ៤
៦៥- លោក យន សុផានណា	អនុម្បន្តិ ថ្នាក់លេខ ៤
៦៦- លោកស្រី ផេង ត្រីវីរោវ	អនុម្បន្តិ ថ្នាក់លេខ ៤
៦៧- លោកស្រី ចាន់ សុដារ៉េន	អនុម្បន្តិ ថ្នាក់លេខ ៤
៦៨- លោក ផែន ផល្លែន	អនុម្បន្តិ ថ្នាក់លេខ ៤



៦៩- លោក សោម ឌុឌុរី	អនុមន្ត្រី	ថ្នាក់លេខ ៤
៧០- លោកស្រី ធឿន សុវ៉ាម	អនុមន្ត្រី	ថ្នាក់លេខ ៤
៧១- លោកស្រី ពៅ ណាស៊ី	អនុមន្ត្រី	ថ្នាក់លេខ ៤
៧២- លោក ឡាំ ឡុន	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៣- លោកស្រី អ៊ុំ សាវ៉េត	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៤- លោក សោត គឹមសុស្តី	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៥- លោកស្រី សាន់ ឬឌីចន្ទារី	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៦- លោកស្រី គិន ណាលីន	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៧- លោក ថៃន សុខុម	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៨- លោក ស៊ុន ចាសនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៧៩- លោកស្រី ដាវ ចាន់លី	អនុមន្ត្រី	ថ្នាក់លេខ ៤
៨០- លោក ក្រុយ កុសល	អនុមន្ត្រី	ថ្នាក់លេខ ៤
៨១- លោក សុក្រ គឹមសាន្ត	អនុមន្ត្រី	ថ្នាក់លេខ ៤
៨២- លោក សោម ពិសី	អនុមន្ត្រី	ថ្នាក់លេខ ៤
៨៣- លោកស្រី គុន ចន្ទធាន	អនុមន្ត្រី	ថ្នាក់លេខ ៤
៨៤- លោក សុន ពន្លឺ	អនុមន្ត្រី	ថ្នាក់លេខ ៤
៨៥- លោក សេង សុផា	អនុមន្ត្រី	ថ្នាក់លេខ ៤
៨៦- លោក សន សុភកើន	អនុមន្ត្រី	ថ្នាក់លេខ ៤
៨៧- លោកស្រី សេង សៀមហិច	អនុមន្ត្រី	ថ្នាក់លេខ ៤
៨៨- លោកស្រី ឧក កញ្ញា	អនុមន្ត្រី	ថ្នាក់លេខ ៤
៨៩- លោកស្រី ប៉ុន កញ្ញារ៉ា	អនុមន្ត្រី	ថ្នាក់លេខ ៤
៩០- លោក ដុច ម៉េងជាតិ	អនុមន្ត្រី	ថ្នាក់លេខ ៤
៩១- លោក ជូ រាម័ង្គស័យវ៉ាន់	អនុមន្ត្រី	ថ្នាក់លេខ ៤
៩២- លោក ស៊ុន កែវស៊ីផា	អនុមន្ត្រី	ថ្នាក់លេខ ៤
៩៣- លោក ជេន ចាន់ថន	អនុមន្ត្រី	ថ្នាក់លេខ ៤
៩៤- លោក ចម ពិសាល	អនុមន្ត្រី	ថ្នាក់លេខ ៤
៩៥- លោកស្រី ឃី ណារី	អនុមន្ត្រី	ថ្នាក់លេខ ៤
៩៦- លោក គុន ចាសនា	អនុមន្ត្រី	ថ្នាក់លេខ ៤
៩៧- លោកស្រី លី ជូអេង	អនុមន្ត្រី	ថ្នាក់លេខ ៤



៤៨- លោកស្រី ហេង ស្រីមុំ	អនុម្បី ថ្នាក់លេខ ៤
៤៩- លោកស្រី សេង មុនីភា	អនុម្បី ថ្នាក់លេខ ៤
១០០- លោកស្រី សៀង ខេង៉ា	អនុម្បី ថ្នាក់លេខ ៤
១០១- លោកស្រី សុខ ស៊ីមជ័យ	អនុម្បី ថ្នាក់លេខ ៤
១០២- លោក ហ៊ុយ វិសនា	អនុម្បី ថ្នាក់លេខ ៤
១០៣- លោក ទេព សត្យា	អនុម្បី ថ្នាក់លេខ ៤
១០៤- លោកស្រី កុល ធីរ៉ា	អនុម្បី ថ្នាក់លេខ ៤
១០៥- លោកស្រី ម៉ុក ស្រីមុំ	អនុម្បី ថ្នាក់លេខ ៤
១០៦- លោកស្រី សុខ ជាន់ឡាន	អនុម្បី ថ្នាក់លេខ ៤
១០៧- លោក ស៊ិន សុវណ្ណ	អនុម្បី ថ្នាក់លេខ ៤
១០៨- លោកស្រី ភី មេសា	អនុម្បី ថ្នាក់លេខ ៤
១០៩- លោកស្រី ស្វាង អៀត	អនុម្បី ថ្នាក់លេខ ៤
១១០- លោកស្រី សេង ពៅ	អនុម្បី ថ្នាក់លេខ ៤
១១១- លោក ហាង ធួ	អនុម្បី ថ្នាក់លេខ ៤
១១២- លោកស្រី គង់សម្បត្តិ ជាលីស្ស	អនុម្បី ថ្នាក់លេខ ៤
១១៣- លោកស្រី សោម សុខពៅកញ្ញា	អនុម្បី ថ្នាក់លេខ ៤
១១៤- លោក ទិត្យ ចាន់ណា	អនុម្បី ថ្នាក់លេខ ៤
១១៥- លោក ស៊ី គឹមសេង	អនុម្បី ថ្នាក់លេខ ៤
១១៦- លោកស្រី ស្រីនាថ	អនុម្បី ថ្នាក់លេខ ៤
១១៧- លោកស្រី យិន កុណា	អនុម្បី ថ្នាក់លេខ ៤
១១៨- លោកស្រី ធីត គឹមសាន	អនុម្បី ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខនោះទៅ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ៥៤៤ ស.ណ

សំណៅដែលមានតម្លៃជាការបែកធុរយ
ថ្ងៃចន្ទ ៧ កើត ខែជេស្ឋ ឆ្នាំឧសភ ៧៧៧ ព.ស.២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល

៣៣.១៨០៥.៥៣៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨

ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៩១៨/៤៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៣១៥ រូប ទៅក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម នៃក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្តម របស់ក្រសួងអប់រំ យុវជន និងកីឡា ៖

- តាំងសិបចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧

១- លោក ខែម ខេន	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២- លោក ជុំ ស៊ីនាត់	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣- លោកស្រី ឡឿម ប័ន្ទធីតា	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤- លោក ឆន ហួន	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥- លោកស្រី ផុន សីនណា	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦- លោកស្រី ពូ សុខា	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧- លោកស្រី នៃ បញ្ញា	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨- លោកស្រី សយ សុផានី	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៣០១- លោក	លុយ ចន្ទធីត	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០២- លោក	ហ៊ុន គឹមសេន	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៣- លោក	ធីត សំណាង	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៤- លោក	ហង់ ផល្លី	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៥- លោកស្រី	មេធា ចាន់រ៉ា	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៤	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៦- លោក	ម៉ែន សាមធី	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៧- លោកស្រី	ផុំ បន្លី	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៨- លោកស្រី	ឈឿន តារ៉ា	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៩- លោក	សុទ្ធ មនោ	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១០- លោក	អ៊ឹម សុធួន្តារា	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១១- លោក	ចិន ផែសាលី	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១២- លោក	ច័ន្ទ មករា	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៣- លោកស្រី	យ៉ង់ សុភារៈ	ពីគ្រូបង្រៀនកម្រិតបឋម ថ្នាក់លេខ ៨	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៤- លោកស្រី	ស៊ីន ចារី	ពីគ្រូបង្រៀនកម្រិតមូលដ្ឋាន ថ្នាក់លេខ ៣	មកជាគ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

- តាំងសិបបំពេញថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៨

៣១៥- លោក **ស្រីន ម៉េនសុខ** គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ស.ស. ១៨០៤ - ៤១៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨

លេខ: ៥៤៩ ស.ណ
សំណៅដែលមានតម្លៃជាការបែកផ្សាយ
 ថ្ងៃចេញកើត ខែឧសភា ឆ្នាំសម័យស័ក ព.ស.២៥៦២
 រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៥១៨/៤៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លាស់ព្រះរាជធាន

នូវ

ក-គ្រឿងឥស្សរិយយស មុនីសារាត្រីណ្ណ ថ្នាក់ មហាសេនីវិធម្មនី
-ព្រះតេជគុណឥន្ទសិរី រស់ សុខា

ខ-គ្រឿងឥស្សរិយយស មុនីសារាត្រីណ្ណ ថ្នាក់ មហាសេនា

១-ព្រះតេជគុណញ្ញាណគម្មោ ចាន់ កាំខគាន

២-ព្រះតេជគុណធម្មនិព្វាន់ ជុំ រតនា

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ស.រ. ១៨០៩.៤៣៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨

លេខ: ៥៣៩ ស.ណ

សំណៅដែលមានតម្លៃជាការចែកចាយ
ថ្ងៃចន្ទ ៧កើត ខែឧស្ឋ ឆ្នាំឆ សិរីធីស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨



ស៊ឹម សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៧/២៤ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងលោក **ហោ ម៉ីនហ្មារ** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុករៀង ខេត្តព្រះវិហារ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃសុក្រ ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ថ្ងៃនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រះរាជអាជ្ញា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៤ អនក្រ.បក រ.ជ ត.ច

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **ហុក ម៉ារ៉ាឌី** ឋានន្តរស័ក្តិរមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈ អភិបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ អង្គារ ១២ ខែ តុលា ឆ្នាំ ២០១៨ ស្តីពីសំណើ ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៧៧ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារាភិណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ /រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារាភិណ្ណ ជូន ធីបឌិណ្ណ ចំនួន ០៧ គ្រឿង ជូនសប្បុរសជន ព្រះបិតា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាង ព្រះវិហារ កុដិ សាលធម្មសភា របងវត្ត ខ្លោងទ្វារវត្ត និងរោងភក្ត ស្ថិតនៅវត្តបារមីគោតម ឃុំពោធិ៍វិថា ស្រុកព្រែកប្បាស ខេត្តតាកែវ ដូចមានរាយនាមខាងក្រោម៖

១- ឯកឧត្តម	ស៊ុក សាវ៉ែន	សប្បុរសជននៅរាជធានីភ្នំពេញ
២- ឯកឧត្តម	ខៀវ សុផល	សប្បុរសជននៅរាជធានីភ្នំពេញ
៣- លោក	នូ ស៊ីម	សប្បុរសជននៅរាជធានីភ្នំពេញ
៤- ឧបាសិកា	ជូ ឈុច	សប្បុរសជននៅភូមិអង្គសង្កែ
៥- លោក	អ៊ុន អ៊ិន	សប្បុរសជននៅភូមិព្រៃទទឹង
៦- លោក	ឌុំ សុភាព	សប្បុរសជននៅភូមិព្រៃទទឹង
៧- ឧបាសក	សុខ ធាន	សប្បុរសជននៅរាជធានីភ្នំពេញ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សំវិទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ១១ ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៧៧ អនក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ /រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.-បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ចំនួន ០៨គ្រឿង ជូនសប្បុរសជន ផ្សេងៗ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាង ព្រះវិហារ កុដិ សាលធម្មសភា របងវត្ត ខ្លោងទ្វារវត្ត និងរោងកត្ត នៅវត្តបារមីគោតម ឃុំពោធិ៍វំចាក ស្រុកព្រែកប្បាស ខេត្តតាកែវ ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសស្ថាបនាជាតិ

១- លោក	កុយ ស៊ុយ	សប្បុរសជននៅរាជធានីភ្នំពេញ ថវិកា ១៣.០០០ ដុល្លារ
២- ឧបាលក	ខៀវ ខេង	សប្បុរសជននៅរាជធានីភ្នំពេញ ថវិកា ១២.០០០ ដុល្លារ
៣- ឧបាលិកា	ខៀវ គីន	សប្បុរសជននៅរាជធានីភ្នំពេញ ថវិកា ១១.០០០ ដុល្លារ
៤- ឧបាលិកា	ម៉ី ស្រេង	សប្បុរសជននៅភូមិគោកអង្គង់ ថវិកា ១០.៥០០ ដុល្លារ
៥- អ្នកស្រី	សិន ស្រីពៅ	សប្បុរសជននៅភូមិក្រសាំង ថវិកា ១០.៤៧០ ដុល្លារ

ខ-មេដាយប្រាក់ស្ថាបនាជាតិ

- សីលវត្តី	មាស ម៉ុយ	សប្បុរសជននៅរាជធានីភ្នំពេញ ថវិកា ៥.៨០០ ដុល្លារ
------------	----------	---

គ-មេដាយសំរិទ្ធស្ថាបនាជាតិ

១- ឧបាលិកា	គី	សប្បុរសជននៅភូមិក្តែងគង់ ថវិកា ៣.០០០ ដុល្លារ
------------	----	---

២- ឧបាសក យ៉ត ហ៊ុន សប្បុរសជននៅសមរលាវ ថវិកា ២.៩០០ ដុល្លារ

ហត្ថលេខា ២...រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ទី ២៧ ខែ កក្កដា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៧.៦.០៧.២០១៨.២០១៨

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការនិយ័តកម្មតម្លើងឋានន្តរស័ក្តិ និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកម/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីតួនាទី:ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈ អភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** និយ័តកម្មតម្លើងឋានន្តរស័ក្តិលោក **ហុក សុផល** ពីឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ មកឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតែងតាំង មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន។
- មាត្រា ២ :** ក្នុងរយៈពេលមកបំពេញភារកិច្ចថ្មីនេះ លោក **ហុក សុផល** ត្រូវដាក់ពាក្យស្នើសុំស្ថិតនៅក្រៅក្របខ័ណ្ឌដើម។
- មាត្រា ៣ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ២ កើត ខែសីហា ឆ្នាំឯសិទ្ធិស័ក ព.ស.២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អន្លេងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដ្ឋានមាត្រា ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខងារ នាយទាហាន

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៤៧៧ អនក្រ. បត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: តែងតាំងមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម:

- ១-ឧត្តមសេនីយ៍ទោ **គង់ វ៉ាន់នរិន្ទ** អត្តលេខ ០០១៥៦៦ ជា អគ្គនាយករង
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ២-ឧត្តមសេនីយ៍ទោ **សឹម ពេជ្រសារ(សី)** អត្តលេខ ០២៤៧៨៧ ជា អគ្គនាយករង
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ៣-ឧត្តមសេនីយ៍ទោ **ម៉ែន កាន់កា(សី)** អត្តលេខ ០១៩៧២៨ ជា អគ្គនាយករង
អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស
- ៤-ឧត្តមសេនីយ៍ត្រី **ឃុំ ចន្ទារិន្ទ** អត្តលេខ ០១៦៤៧៤ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក
- ៥-ឧត្តមសេនីយ៍ត្រី **ម៉ី សំភា** អត្តលេខ ០០១៨៨៥ ជា នាយសេនាធិការរង
បញ្ជាការដ្ឋានកងទ័ពជើងគោក

៦-ឧត្តមសេនីយ៍ត្រី **អាណ ប៊ុនធី** អគ្គលេខ ០១២១៧៩ ជា មេបញ្ជាការរង យោធាភូមិភាគទី៤

មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ-
មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន
ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ២ កើត ខែ ស៊ី ឆ្នាំ ច ស័រ្សីស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧.ស.អនក្រ.តក



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **វ៉ា វិធីក្រ** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្លេងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសអធិបតីនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃព្រហស្បតិ៍ ពាក់កណ្តាលខែ កញ្ញា ឆ្នាំ ២០១៨ សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧.០.១៧.៧១៧.២០១៨



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការ រៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

- មាត្រា ១ :** តែងតាំងលោក **សេង សីលា** ឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈ អភិបាលក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូច មានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃពុធ ព្រិច្ចិក ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៨.១.១៥៥.៧២៤ - ត ត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

- មាត្រា ១ :** តែងតាំងលោក **ហ៊ុន សុភ័ក្ត្រ** ឋានន្តរស័ក្តិរាជមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អន្តេងធុន:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសដ្ឋេនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ(២២)សុក្រ ៣ កើត ខែ ទស្ស ឆ្នាំ ថ សិ ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៧/៧៧៧ បនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ជូនសម្របសម្រួល ចំនួន១៤រូប ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយកសាង សមិទ្ធផលនានា នៅទីអាមាមវត្តភ្នំនូវ ស្ថិតនៅក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្កោល ស្រុកអង្គរបុរី ខេត្តតាកែវ ដូចមានរាយនាមខាង ក្រោម ៖

ក-មេដាយស្ថាបនាជាតិ

១-អ្នកស្រី	នុល	ស៊ុន	៥-លោក	ជាង	ស៊ាន
២-អ្នកស្រី	ឌួច	ស្រាច	៦-លោកតា	ជា	យ៉ែម
៣-អ្នកស្រី	ប៊ុន	គឹមហ៊ាន	៧-លោកតា	កុយ	សុភ
៤-លោក	នុយ	ឌួន			

ខ-មេដាយស្ថាបនាជាតិ

១-លោក	ឌួន	ជា	៤-អ្នកស្រី	រស់	តាន
២-លោក	ជា	ហុន	៥-ឧបាលក	សុន	ហាវ
៣-លោក	សាន្ត	សាវ៉ន			

គ-មេដាយស្ថាបនាជាតិ

១-ឧបាលក	ចេង	ភាម	២-ឧបាលក	ចន	ស្រីន
---------	-----	-----	---------	----	-------

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃ គណៈអភិបាលខេត្តតាកែវ និងសមិទ្ធផល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ ។ ០/៥

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ស្អែក ៤ កើត ខែ ចេត្រ ឆ្នាំ ថ សិរីច័ន្ទស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ១៧ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៤៤ ៤៤៤ ៤៤៤ ៤៤៤ ៤៤៤



**អនុក្រឹត្យ
ស្តីពី**

**ការតែងតាំងមន្ត្រីរាជការប្រចាំស្ថានភារកំណែ
នៃព្រះរាជាណាចក្រកម្ពុជានៅបរទេស**



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៤០១/០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានឃើញអនុក្រឹត្យលេខ២៧៤អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំងលោក **ស៊ីន ជានិល** បច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាអគ្គិប្រឹក្សានៃស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចន្ទ ៧ កើត ខែ ឆ្នាំ ២០១៨ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដុចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៥៤ អនក្រ. តត

**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមន្ត្រីការទូតជាន់ខ្ពស់

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបញ្ចប់មុខងារ និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំង៖

- ១- លោក **ឈុក ធីណ្ណា** បច្ចុប្បន្នជាប្រធាននាយកដ្ឋានទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអាស៊ានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- ២- លោក **សៅឡូឃុន មញ្ញា** អតីតឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសបង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក **ស៊ុន ជារិន** ។

៣- តែងតាំងលោក **ជា ឆីន៖** អគ្គនាយកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសប៊ែលហ្ស៊ិក និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសអូទ្រីស ហូឡង់ លុចហ្សំបួរ និងអមសហភាពអឺរ៉ុប ជាអនុប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ត្រូវអនុវត្តអនុក្រឹត្យនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ខែ មិថុនា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៤៧៧ អនក្រ.បក ច.ត



អនុក្រឹត្យ

ស្តីពី

ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ


រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់ក្រុងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ


សម្រេច

មាត្រា ១ .- តម្កើងឋានន្តរស័ក្តិ និងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១២០ រូប ក្នុងឋានន្តរស័ក្តិរមមន្ត្រី នៃក្រុមប័ណ្ណមន្ត្រី គ្រប់គ្រងរដ្ឋបាល នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ ដូចមាន រាយនាមខាងក្រោម ៖


១- លោក ទូច គឹមហ៊ុយ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២- លោក សាំង គឹមលាង	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣- លោក យាន គឹមវ៉ាន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៤- លោកស្រី សារ៉េត កេសរក្សល	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៥- លោក ភាត់ លីឃុន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៦- លោក ថៃ ប៊ុនធឿន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៧- លោក សេង ណារិន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៨- លោកស្រី ម៉ែន ប័ន្ទរស្មី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៩- លោក ហ៊ុម គឹមឃ្មៅន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១០- លោក កុយ សុវណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១១- លោក ជា បិណ្ឌរិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១២- លោក គង់ សុផល	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៣- លោក គូច កេនា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៤- លោក ខេង ជូ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៥- លោក ណាប សុធី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៦- លោក ប៉ុល ស៊ីគីជា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៧- លោក ហ៊ុយ ធី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៨- លោក ស្រុន បន្ទី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
១៩- លោកស្រី ជុំ ប្រជាប្រិយ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២០- លោកស្រី កែវ សុគន្ធបុធា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២១- លោកស្រី កេត សេដ្ឋា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២២- ឯកឧត្តម សុខ ឡេង	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២៣- លោក យ៉ាង លាងយុន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២៤- លោក ដួង ដារ៉ាតុទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២៥- លោក វ៉ាន់ វណ្ណថា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២៦- លោកស្រី ថៃ បន្ទី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១



២៧- លោក អ៊ឹម សុខអាន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២៨- លោក សូ អិត	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
២៩- លោកស្រី ព្រាម សុវណ្ណី	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣០- លោក ឃី សម្បត្ត	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣១- លោក នាង ម៉ៅ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣២- លោក ហាស កុសល	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣៣- លោក អាន វ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣៤- លោក ម៉ង់ ប័ន្តអិរេត្យ	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣៥- លោក ក្វាង គីមសាន	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣៦- លោក ស៊ុន វ៉ាវីង	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣៧- លោក ស៊ី ស៊ីម	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣៨- លោក នាយ ថេង	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៣៩- លោក ចៅ ឌុំក	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៤០- ឯកឧត្តម អោក ម៉ូរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២	មករមន្ត្រី ថ្នាក់លេខ ១
៤១- ឯកឧត្តម អ៊ុក វណ្ណឌី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤២- ឯកឧត្តម អ៊ុយ ម៉ូរ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៣- លោក ប្រាក់ សៀងអាន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៤- លោក ហួក ជារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៥- លោក ជួន ជារ៉ូ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៦- លោក សេម សាឡុ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៧- លោក ចាន់ សុវិជ្ជា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៨- លោកស្រី ឆៀន ធនាគារ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៤៩- លោក ជាង សុភ័ក្រ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥០- លោកស្រី ហួន មុយឡេង	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥១- លោក ត័ន ឌីន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥២- ឯកឧត្តម ជួន វ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៣- លោក លឹម ជុល	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៤- លោក អ៊ុយ សារ៉ាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៥- លោក ថន មករា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៦- លោក ជីង ថាវី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៧- លោក ឡេង សារុន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២



៥៨- លោក លី សុខផាត	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៥៩- លោក ពាង គុណ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦០- លោក ចាន់ សុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦១- លោក មុជ ចាសនា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦២- លោក ស៊ីយ ចន្ទឃ្លា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៣- លោក ផេវ ឡាំ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៤- លោក សុខ សុវណិដា	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៥- លោក កែវ គុឡី	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៦- លោក គង់ សេរីចុះ	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៧- លោក សំ ប៊ិនដុន	ពីរមន្ត្រី ថ្នាក់លេខ ៣	មករមន្ត្រី ថ្នាក់លេខ ២
៦៨- លោក ពេជ សុឡា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៦៩- លោក ម៉េង ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧០- លោក ចាន់ធី ពិសិដ្ឋ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧១- លោក អ៊ុំ ឈន់ស្រី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧២- លោកស្រី អ៊ុំ សង្ឃារណ៍	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៣- លោកស្រី វ៉ាន់ សុផា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៤- លោកស្រី ប៊ែន សុភក្រ្តា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៥- លោកស្រី សេវ ពិសុភា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៦- លោកស្រី ប៉ាន ឌុចសុបុណ្ណា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៧- លោកស្រី យស ពិសិដ្ឋនារី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៨- លោកស្រី ហួង ភីណា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៧៩- លោក គន្ធបណ្ណៈ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨០- លោក សៀង សិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨១- លោកស្រី ហៀង សុភីណា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨២- លោក ម៉ុក ខេមរា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨៣- លោកស្រី គីម ឡាង	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨៤- លោក ដួង កក្កដា	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨៥- លោក អេង សុទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨៦- លោកស្រី តាន់ សុដានី	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨៧- លោក ធីម សំរោត	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣
៨៨- លោក ឡុយ សុះ	ពីរមន្ត្រី ថ្នាក់លេខ ៤	មករមន្ត្រី ថ្នាក់លេខ ៣



១២០- លោកស្រី **ញួន ទិស្សបិទ្លា** ពីរមន្ត្រី ថ្នាក់លេខ ៤ មករមន្ត្រី ថ្នាក់លេខ ៣

មាត្រា ២ .- តម្កើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ៤៣ រូប ក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៃ ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ដូចមានរាយនាមខាងក្រោម៖

- ១- លោក **កុយ វ៉ាឌី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២- លោក **ឡែម សុផាវរិទ្ធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៣- លោក **ហង្ស ខុចារ៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៤- លោក **ម៉ិញ ណារិទ្ធី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៥- លោក **មូង ឡាំអេង** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៦- លោក **ម៉ែម គង់** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៧- ឯកឧត្តម **ម៉ូន ចរិយា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៨- លោក **ស៊ិនសី ឆារ៉ា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ៩- លោក **សេក ប័ន្តបុណ្ណ** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១០- លោក **ច័ន្ទ លាត** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១១- លោកស្រី **អេង កញ្ញាណា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១២- លោកស្រី **ជា បរមម៉ាលីនី** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៣- លោក **ធឿន បុណ្ណា** ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១

- ១៤- លោក គង់ ស្នើន ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៥- លោក ហួត ណារិន្ទ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៦- លោក អ៊ុន ណាម ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៧- លោក ម៉ៅ ពុទ្ធី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៨- លោក ថាវ៉ា សុផាផុនី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ១៩- លោក ខុក សាយសាណា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២០- លោក ជា រត្ន ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២១- លោក សាត មុនីវិបុល ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២២- លោកស្រី ហាវ៉ា សុខា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១
- ២៣- លោកស្រី ម៉េងលី ស៊ីនិម ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ២៤- លោក យុន សុផល ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ២៥- លោក ជា សេដ្ឋ ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ២៦- លោកស្រី ហ៊ឺ សុភន្នារី ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ២៧- ឯកឧត្តម គុល ញ៉ាវ៉ា ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២
- ២៨- លោក យុន សុផល ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣
មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២

មាត្រា ៣ .- តម្លើងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ៤៣ រូប ពីឋានន្តរស័ក្តិអនុមន្ត្រី មកឋានន្តរស័ក្តិរមមន្ត្រី នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ដូចមានរាយនាមខាងក្រោម ៖

១- លោក ម៉ៅ គុណា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២- លោក ហួត ជាសាខេម	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
៣- លោក ជួន សាវី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
៤- លោក សេក ឡេង	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
៥- លោក គី សៅរិទ្ធី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
៦- លោក អ៊ុន ពិសិ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
៧- លោក ស៊ីម សាវិន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
៨- លោក សេង សុទ្ធី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
៩- លោក ឃ្មុំង សាខន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១០- លោក ពេញ សុខារដ្ឋ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១១- លោកស្រី ណាច មូរិន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១២- លោក ឯម ភេតា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១៣- លោក លាង សំណាង	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១៤- លោក ផល្លា ច័ន្ទពិសិដ្ឋ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១៥- លោក រតី ពេជ្រ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១៦- លោក ហ៊ុយ វ៉ាន់រី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១៧- លោក មាស សុខជា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១៨- លោក អ៊ុំប សុខភារម្យ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
១៩- លោកស្រី ផែន សីលា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២០- លោក ប្រាស់ សុផារីត្ត	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២១- លោក អ៊ុំ សំសោភ័ណ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២២- លោក សេង ពិសិដ្ឋ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២៣- លោក ចន ចន្ធី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២៤- លោកស្រី លុយ សុខគា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២៥- លោក វ៉ា សុខលី	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២៦- លោក នាំ រស្មីធិត្យា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២៧- លោក ភេង ណារិន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤
២៨- លោកស្រី អ៊ុំ សុមេធន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មករមមន្ត្រី ថ្នាក់លេខ ៤

២៩- លោក សុខ ប្រន្ទាបុត្រ	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣០- លោក គាន់ សេរីវុឌ្ឍ	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣១- លោក ឈុន ម៉ែនគង	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣២- លោក ម៉ែន ពុទ្ធា	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣៣- លោក ហេង ម៉ារ៉ា	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣៤- លោក គាន់ សុភ័ក្ត្រ	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣៥- លោក ខឿក វិសាល	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣៦- លោក អ៊ឹម សុផលបញ្ញា	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣៧- លោក ជា សុខឿន	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣៨- លោក សាន់ ស៊ីវុត្តា	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៣៩- លោក ខុយ ពិសិដ្ឋ	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៤០- លោក យិន ប័ន្តជារ៉ា	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៤១- កញ្ញា នុត ជានី	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៤២- លោក ទេព កោសល្យ	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤
៤៣- លោក អេង ខៀវ	ពីអនុម្បី ថ្នាក់លេខ ១	មកវរបម្រើ ថ្នាក់លេខ ៤

មាត្រា ៤.- តម្កើងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់មន្ត្រីរាជការចំនួន ១៤ រូប ពីឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ មកឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៨ ដូចមានរាយនាមខាងក្រោម៖

១- លោក សាយ សារ៉ាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
២- លោក សុខ ភីមហាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៣- លោកស្រី អ៊ី និឿន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៤- លោកស្រី សុខាវ៉ាន ភីមហាន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៥- លោក ឡាញ ឆារ៉ា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤
៦- លោក សុ ខេង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤



៧- លោកស្រី ញាត អនិកា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤
៨- លោក លីវ សុភ័ក្ត្រ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤
៩- លោក នុត ណារិទ្ធ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤
១០- លោកស្រី សែន សុភាព	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤
១១- លោក សោម វិសិដ្ឋ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤
១២- លោក ទេព ប៊ុនធម្មនេ	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤
១៣- លោក លន សុំណា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤
១៤- លោក កាន់ ហ៊ុនសិស	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡែ ថ្នាក់លេខ ៤

មាត្រា ៥ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ មាត្រា២ មាត្រា៣ និងមាត្រា៤ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២២ ខែ កើត ខែ ឧសភា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៥
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤៧ អនក្រ. តត

អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាសហមេត្រី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសហមេត្រី ផ្ទាំង ធីបឌិណ្ឌ ចំនួន ៣គ្រឿង ជូនលេខាធិការ និងទីប្រឹក្សាបច្ចេកទេសជប៉ុន ព្រះបរមរាជវាំង ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងមក លើការងារថែទាំផ្លូវ-ស្ពាន នៅព្រះរាជាណាចក្រកម្ពុជា ដូចមានរាយនាមខាងក្រោម៖

- | | |
|----------------------|--|
| ១-Mr. Taizo CHIBA | Second Secretary of the Embassy of Japan |
| ២-Mr. Hidetoshi KUME | Transport Policy Advisor |
| ៣-Mr. Koichi OGAWA | Project Chief Advisor |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ១៧ ខែ កើត ឆ្នាំ ឧ ឆ្នាំ ២០១៨ ឆ្នាំ ២០១៨

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៥០ អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ **ឈ្មោះ ហ៊ុន អត្តលេខ ៣១០២៤** ជាប្រធាននាយកដ្ឋានរដ្ឋបាល-សរុប នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១១ ខែ កើត ឆ្នាំ ឧស្ស ឆ្នាំ ២០១៨ ធ្នូ ២០១៨ លេខ ២៤៦២

រាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៤៩១ អនក្រ.វត



អនុក្រឹត្យ
ស្តីពី

ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីការសាងសង់ការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- ដាក់លោក **ជូន សោង** ឋានន្តរស័ក្តិវរ្ម័ន ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ឱ្យចូលនិវត្តន៍មុនកាលកំណត់ តាមការស្នើសុំ ចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៨ តទៅ ។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសមិទ្ធផលដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ១៤ ខែ កើត ឆ្នាំ ឧស្ស ឆ្នាំ ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨



សម្តេចអង្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៧២ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ១៥៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងធម្មការ និងសាសនា
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង លោក **រស់ វណ្ណ័** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅក្រសួងធម្មការ និងសាសនា ជំនួសលោក **សោម រតនា** ដែលបានទទួលភារកិច្ចថ្មី។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២២/១១ ឆ្នាំ ២០១៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានទ្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលយល់សេចក្តីចេញផ្សាយ រាជកិច្ច
 - ទទួលយល់បទពាក្យរដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៣០ ប.ស.ជ

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច

ស្តីពី

**ការកែទំនាក់ទំនងសមាសភាពក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីផ្តល់ការថែទាំសុខភាពជូន
កម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិតជាស្រ្តីនៅពេលសម្រាលកូន
ព្រមទាំងកម្មវិធីផ្តល់ការឧបត្ថម្ភសម្រាប់ក្រុមអ្នកទទួលបានផលផ្សេងទៀត**



រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៤៨៨ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញសេចក្តីសម្រេចលេខ ១០៤ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការបង្កើតក្រុមការងារតាម ជាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីផ្តល់ការថែទាំសុខភាពជូនកម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ ឧបត្ថម្ភជូនកម្មករ-និយោជិតជាស្រ្តីនៅពេលសម្រាលកូន ព្រមទាំងកម្មវិធីផ្តល់ការឧបត្ថម្ភសម្រាប់ក្រុមអ្នក ទទួលផលផ្សេងទៀត
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា

សម្រេច

ប្រការ ១.-

ត្រូវបានតែងតាំងសមាសភាព ក្រុមការងារតាមជាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីផ្តល់ការថែទាំ សុខភាពជូនកម្មករនិយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករ-និយោជិតជាស្រ្តីនៅពេល សម្រាលកូនព្រមទាំងកម្មវិធីផ្តល់ការឧបត្ថម្ភសម្រាប់ក្រុមអ្នកទទួលផលផ្សេងទៀត ដែលសរសេរជាអក្សរ កាត់ថា “ក.ក.ក” ដូចខាងក្រោម៖

១-លោកជំទាវ ជួន សុខា	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	ប្រធាន
២-ឯកឧត្តម ម៉ែម វណ្ណៈ	រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	អនុប្រធាន
៣-ឯកឧត្តម អេង ហួត	រដ្ឋលេខាធិការក្រសួងសុខាភិបាល	អនុប្រធាន
៤-ឯកឧត្តម អ៊ុំ ធីតា	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម	សមាជិក
៥-ឯកឧត្តម ហាវ រតនៈ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ថវិកានៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	សមាជិក
៦-ឯកឧត្តម ម៉ី វ៉ាន់	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ	សមាជិក
៧-លោកជំទាវ យ៉ក់ សម្បត្តិ	អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល	សមាជិក
៨-លោកជំទាវ ឪ វណ្ណឌីន	អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសុខាភិបាល	សមាជិក

ប្រការ២ . -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំង សាមីខ្លួន ដូចមានចែងក្នុងប្រការ១ ខាងលើត្រូវទទួលបន្ទុកសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ថ្ងៃ ទី ១១ ខែ កើត ខែ សេស្ត ឆ្នាំ ច សិរីទិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យសម្តេចឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ២២៤ អនក្រ.បក អនក្រ.បក

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មប្បន្នប្រទានសម្រាប់ឆ្នាំ២០១៨
របស់នាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញរដ្ឋធម្មប្បន្ននៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា ៤៥មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិង ការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

១/៣ *Chris P*

- បានឃើញព្រះរាជក្រមលេខនស/រកម/១២១៧ /០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអន្តរក្រសួងលេខ១៩៤ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ១._

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាមូលដ្ឋាន ជំពូក៦០“ការទិញ” ជំពូក៦១“សេវាកម្ម” និង៦២“អត្ថប្រយោជន៍សង្គម” នៅនាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។


តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ២._

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ៣._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

២/៣ *chso* 

ប្រការ ៤._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋាន និងប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ខែ ៧ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ៧ ឆ្នាំ ២០១៨


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

បណ្ឌិតសភាចារ្យ អ៊ុន ព័ន្ធមុនីរ័ត្ន


រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា

បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ -កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា
នាយកដ្ឋានហិរញ្ញវត្ថុ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងឧបសម្ព័ន្ធផ្លូវធនធានប្រធាន
ថវិកាភូមិវិធាន២០១៨ របស់នាយកដ្ឋានហិរញ្ញវត្ថុ

ឯកតា: រៀល

ថ្នាក់	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៨	ដែល ជ្រើសរើស	ឥណទាន រដ្ឋប្បវេណី	ឥណទាន ទូទាត់	ឥណទាន បង្វិល រដ្ឋប្បវេណី ប្រធាន	
				១	២	៣	៤ = ២+៣	៥ = ៤/៤	៦ = ៧/១
សរុប				27,696,600,000	27,277,500,000	11,041,116,452	16,236,383,548	2,760,279,113	40.48%
60			ការទិញ	6,124,500,000	6,072,500,000	2,137,484,452	3,935,015,548	534,371,113	35.20%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	190,900,000	190,900,000	190,900,000	-	47,725,000	100.00%
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈ និងអនាម័យ	72,600,000	72,600,000	72,600,000	-	18,150,000	100.00%
		60012	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំអគារ ប្រាសាទ និងសំណង់ផ្សេងៗ	27,400,000	27,400,000	27,400,000	-	6,850,000	100.00%
		60014	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍	73,900,000	73,900,000	73,900,000	-	18,475,000	100.00%
		60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែអ៊ីល	15,900,000	15,900,000	15,900,000	-	3,975,000	100.00%
		60018	សម្ភារៈផ្គត់ផ្គង់ថែទាំផ្សេងៗ	1,100,000	1,100,000	1,100,000	-	275,000	100.00%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	1,531,300,000	1,531,300,000	862,410,000	668,890,000	215,602,300	56.32%
		60021	សម្ភារៈការិយាល័យ	870,800,000	870,800,000	361,910,000	508,890,000	90,477,500	41.56%
		60022	សៀវភៅមើល និងឯកសារ	383,200,000	383,200,000	253,200,000	130,000,000	63,300,000	66.08%
		60023	ការបោះពុម្ព	119,800,000	119,800,000	89,800,000	30,000,000	22,450,000	74.96%
		60028	សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាលផ្សេងៗ	157,500,000	157,500,000	157,500,000	-	39,375,000	100.00%
	6003		ស្បៀងអាហារ និងផលិតផលកសិកម្ម	158,200,000	158,200,000	158,200,000	-	39,550,000	100.00%
		60031	ស្បៀង	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		60032	ចំណីសត្វ	7,800,000	7,800,000	7,800,000	-	1,950,000	100.00%
		60033	ល្អិត និងកូនរុក្ខជាតិ	7,300,000	7,300,000	7,300,000	-	1,825,000	100.00%
		60034	ផលិតផលការពារសុខុមាលភាពរុក្ខជាតិ និងដី	16,800,000	16,800,000	16,800,000	-	4,200,000	100.00%
		60035	ល្អិតសត្វ	4,900,000	4,900,000	4,900,000	-	1,225,000	100.00%
		60036	ឱសថ និងវត្ថុធាតុសម្រាប់បសុពេទ្យ	4,900,000	4,900,000	4,900,000	-	1,225,000	100.00%
		60037	ស្បៀងសម្រាប់រដ្ឋបាល	111,500,000	111,500,000	111,500,000	-	27,875,000	100.00%
	6004		សំលៀកបំពាក់ និងការតុបតែង	11,100,000	11,100,000	4,300,000	6,800,000	1,075,000	38.74%
		60041	ឯកសណ្ឋាន	1,800,000	1,800,000	1,800,000	-	450,000	100.00%
		60043	មេដាយ(គ្រឿងឥស្សរិយយស)	9,300,000	9,300,000	2,500,000	6,800,000	625,000	26.88%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	4,181,000,000	4,181,000,000	921,674,452	3,259,325,548	230,418,613	22.04%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនមែនជំនាញវិទ្យា	275,500,000	275,500,000	157,016,000	118,484,000	39,254,000	56.99%
		60052	សង្ហារឹម	329,000,000	329,000,000	165,450,452	163,549,548	41,362,613	50.29%
		60053	សម្ភារៈប្រើប្រាស់	184,900,000	184,900,000	184,900,000	-	46,225,000	100.00%
		60054	សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន	279,000,000	279,000,000	89,000,000	190,000,000	22,250,000	31.90%
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	3,068,600,000	3,068,600,000	281,308,000	2,787,292,000	70,327,000	9.17%
		60058	សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារផ្សេងៗ	44,000,000	44,000,000	44,000,000	-	11,000,000	100.00%
61			សេវាកម្ម	19,717,400,000	19,591,400,000	8,623,832,000	10,967,568,000	2,155,958,000	44.02%
	6101		កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	11,000,000	10,000,000	10,000,000	-	2,500,000	100.00%
		61018	សេវាផ្សេងៗ	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
	6102		ការជួលមធ្យោបាយដឹកជញ្ជូន	68,800,000	68,800,000	14,800,000	54,000,000	3,700,000	21.51%
		61021	ការជួលមធ្យោបាយដឹកជញ្ជូន	68,800,000	68,800,000	14,800,000	54,000,000	3,700,000	21.51%
	6104		សេវាហ៊ុយបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស	2,761,600,000	2,761,600,000	261,600,000	2,500,000,000	65,400,000	9.47%
		61041	សេវាហ៊ុយបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស	2,761,600,000	2,761,600,000	261,600,000	2,500,000,000	65,400,000	9.47%
	6105		ការថែទាំនិងជួសជុល	1,631,200,000	1,631,200,000	1,419,400,000	211,800,000	354,850,000	87.02%
		61051	ការថែទាំដីធ្លី សួនច្បារ ព្រៃឈើ តំបន់ឆ្នេរ និងដែននេសាទ	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	648,300,000	648,300,000	548,300,000	100,000,000	137,075,000	84.58%
		61054	ការថែទាំបណ្តាញផ្សេងៗ	308,800,000	308,800,000	208,800,000	100,000,000	52,200,000	67.62%
		61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	471,200,000	471,200,000	459,400,000	11,800,000	114,850,000	97.50%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	153,300,000	153,300,000	153,300,000	-	38,325,000	100.00%
		61058	ការថែទាំនិងជួសជុលផ្សេងៗ	44,600,000	44,600,000	44,600,000	-	11,150,000	100.00%
	6107		សេវាហ៊ុយសិក្សាពិសោធន៍, សេវាហ៊ុយនៃការប្រើប្រាស់សេវា, សេវាហ៊ុយនៃ	2,595,000,000	2,525,000,000	25,000,000	2,500,000,000	6,250,000	0.99%
		61071	សេវាហ៊ុយសិក្សាពិសោធន៍	2,510,000,000	2,510,000,000	10,000,000	2,500,000,000	2,500,000	0.40%
		61072	សេវាហ៊ុយនៃការប្រើប្រាស់សេវា	13,000,000	13,000,000	13,000,000	-	3,250,000	100.00%
		61073	សេវាហ៊ុយនៃការប្រើប្រាស់សិទ្ធិ	2,000,000	2,000,000	2,000,000	-	500,000	100.00%

(Signature)

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៨	ដែល ជ្រើសរើស	រដ្ឋប្រែប្រួលប្រទាន	ទូទាត់ធម្មតា	បន្តិក រដ្ឋប្រែប្រួល ប្រទាន	
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦ = ៣/១
6110			ចំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	3,616,500,000	3,591,500,000	1,282,700,000	2,308,800,000	320,675,000	35.71%
	61101		សេវាហិរញ្ញវត្ថុ	92,900,000	92,900,000	92,900,000	-	23,225,000	100.00%
	61102		សេវាហិរញ្ញវត្ថុប្រទេស	1,083,100,000	1,083,100,000	247,500,000	835,600,000	61,875,000	22.85%
	61103		ប្រជុំ សិក្ខាសាលា និងសន្និសីទ	2,071,000,000	2,071,000,000	766,000,000	1,305,000,000	191,500,000	36.99%
	61104		ចំណាយរៀបចំពិធីបុណ្យ	105,700,000	105,700,000	15,700,000	90,000,000	3,925,000	14.85%
	61105		ចំណាយសម្រាប់កម្មវិធីស្រាវជ្រាវ នៅក្នុងនិងក្រៅប្រទេស	205,200,000	205,200,000	140,000,000	65,200,000	35,000,000	68.23%
	61107		ការបោសសម្អាតផ្សព្វផ្សាយព័ត៌មានសាធារណៈ	33,600,000	33,600,000	20,600,000	13,000,000	5,150,000	61.31%
6111			សារព័ត៌មាន និងឯកសារ	62,000,000	32,000,000	2,000,000	30,000,000	500,000	6.25%
	61111		ចំណាយលើការងារសារព័ត៌មាន	32,000,000	32,000,000	2,000,000	30,000,000	500,000	6.25%
6112			សេវាហិរញ្ញវត្ថុកម្មក្នុងប្រទេស	7,120,500,000	7,120,500,000	4,240,332,000	2,880,168,000	1,060,083,000	59.55%
	61121		សេវាហិរញ្ញវត្ថុធានា	844,800,000	844,800,000	447,083,000	397,717,000	111,770,750	52.92%
	61122		សេវាហិរញ្ញវត្ថុកម្ម	870,300,000	870,300,000	555,260,000	315,040,000	138,815,000	63.80%
	61123		សេវាហិរញ្ញវត្ថុកម្ម	5,380,200,000	5,380,200,000	3,212,789,000	2,167,411,000	803,197,250	59.72%
	61128		សេវាហិរញ្ញវត្ថុប្រទេសផ្សេងៗ	25,200,000	25,200,000	25,200,000	-	6,300,000	100.00%
6113			សេវាហិរញ្ញវត្ថុក្រៅប្រទេស	1,668,600,000	1,668,600,000	1,281,400,000	387,200,000	320,350,000	76.79%
	61131		សេវាហិរញ្ញវត្ថុធានា	430,300,000	430,300,000	306,500,000	123,800,000	76,625,000	71.23%
	61132		សេវាហិរញ្ញវត្ថុកម្ម	244,200,000	244,200,000	181,400,000	62,800,000	45,350,000	74.28%
	61133		សេវាហិរញ្ញវត្ថុកម្ម	973,300,000	973,300,000	782,700,000	190,600,000	195,675,000	80.42%
	61138		សេវាហិរញ្ញវត្ថុក្រៅប្រទេសផ្សេងៗ	20,800,000	20,800,000	10,800,000	10,000,000	2,700,000	51.92%
6114			សេវាហិរញ្ញវត្ថុប្រសិទ្ធភាព និងទូរគមនាគមន៍	182,200,000	182,200,000	86,600,000	95,600,000	21,650,000	47.53%
	61141		សេវាហិរញ្ញវត្ថុប្រសិទ្ធភាព	4,500,000	4,500,000	2,000,000	2,500,000	500,000	44.44%
	61142		សេវាហិរញ្ញវត្ថុទូរគមនាគមន៍	177,700,000	177,700,000	84,600,000	93,100,000	21,150,000	47.61%
ប្រភេទទី ៣ : អន្តរាគមន៍សាធារណៈ				1,854,700,000	1,613,600,000	279,800,000	1,333,800,000	69,950,000	17.34%
62			អគ្គប្រយោជន៍សង្គម	1,854,700,000	1,613,600,000	279,800,000	1,333,800,000	69,950,000	17.34%
	6202		ជំនួយសង្គមដល់ប្រជាពលរដ្ឋ	1,626,200,000	1,613,600,000	279,800,000	1,333,800,000	69,950,000	17.34%
	62025		ការប្រើប្រាស់សម្រាប់ការសិក្សា-ស្រាវជ្រាវក្នុងប្រទេស	143,200,000	143,200,000	99,800,000	43,400,000	24,950,000	69.69%
	62028		ជំនួយសង្គមផ្សេងៗទៀត	1,470,400,000	1,470,400,000	180,000,000	1,290,400,000	45,000,000	12.24%

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៨
៥. ប្រតិភូរាជរដ្ឋាភិបាលទទួលមតិ
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ
អគ្គនាយកទេ

[Signature]
ម៉ីណា ប្រាសាទសុវណ្ណភារិយាសីលា

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨
៤. ប្រតិភូរាជរដ្ឋាភិបាលទទួលមតិ
អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា
ប្រធានក្រុមប្រឹក្សាពិភពលោក
អមក្រសួងអប់រំ យុវជន និងកីឡា
គីន កោសល្យ

[Signature]
គីន កោសល្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៨
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ
លេង ចាន់សុវណ្ណារិ

[Signature]
លេង ចាន់សុវណ្ណារិ

បានឃើញ និងឯកភាព
ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក និងហិរញ្ញវត្ថុ
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

[Signature]
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងឯកភាព
ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក និងហិរញ្ញវត្ថុ
បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

[Signature]
បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៣៩៤ សហវ/...

ប្រកាសអន្តរក្រសួង

ស្តីពី

ការតែងតាំងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍

របស់រាជបណ្ឌិតសភាវិជ្ជាជីវៈ តុលាការ នៃក្រសួងយុត្តិធម៌

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងយុត្តិធម៌

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទោតណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃ ព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១០៥/០១៩ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ ស្តីពីគ្រាស់បង្គាប់បង្កើតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/១០៥៨ ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៣ ស្តីពីការផ្ទេររាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និង ប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពី ការរៀបចំ និងប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងយុត្តិធម៌
- បានឃើញលិខិតលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយ ថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្នូលៗពាណិជ្ជកម្មពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ០០៤ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋប្បវេណីបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាម រដ្ឋប្បវេណីបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ០៥៦ កយ.សហវ.ប្រក/១៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់នៃការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៃក្រសួងយុត្តិធម៌

សម្រេច

ប្រការ ១ .-
ត្រូវបានតែងតាំងមន្ត្រី ៣ រូប ជាជំនួយបុរេប្រទាន និងជំនួយបុរេប្រទានរង ប្រចាំនៅរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ ដែលមានសមាសភាពដូចខាងក្រោម៖

- ឯកឧត្តម **សាន់ ស៊ីណា** អគ្គលេខាធិការ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជាជំនួយបុរេប្រទាន
- លោក **អ៊ុំ ឡាន់** អគ្គលេខាធិការរង នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជាជំនួយបុរេប្រទានរង
- កញ្ញា **តុល ឆន្ទាវិណ** ប្រធានការិយាល័យគណនេយ្យ នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាជំនួយបុរេប្រទានរង

ប្រការ ២._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៣._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាន អនុប្រធាន អគ្គលេខាធិការ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៧ ខែ ២០១៨ រាជធានីភ្នំពេញ, ថ្ងៃទី ០២ ខែ ០២ ឆ្នាំ ២០១៨

 **រដ្ឋមន្ត្រី**
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

 **រដ្ឋមន្ត្រី**
កង ច័ន្ទ ចន្ទរាណ

- កន្លែងទទួល**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៣
 - រាជកិច្ច
 - ឯកសារ- កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៣៣ ៤៤ សហវ. បក

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋទេសយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៨

របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញ បន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១/៣

- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា ៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧ /០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យ លេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកា គណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យ បុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩៤ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃ កម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាកម្មវិធី ជំពូក៦០"ការទិញ" ជំពូក៦១"សេវាកម្ម" ជំពូក៦៥"ឧបត្ថម្ភធន" នៅគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយ ដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល ប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពី នីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤ .-

នាយកឧទ្ធរណ៍យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និង អគ្គលេខាធិការគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ប្រធានគ្រប់អង្គការពាក់ព័ន្ធត្រក្រាមឱវាទក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ខែ ឆ្នាំ ២០១៨ ខែ ២០១៨ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៤ ខែ ២០១៨ ឆ្នាំ២០១៨



អគ្គនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន



រដ្ឋមន្ត្រី
ក្រសួងព្រះបរមរាជវាំង យុវជន និងកីឡា

បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

- អំឡុងពេល**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ - កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា
គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងរបស់ស្តីទូរទៅយុវប្រជាជន
ថវិកាគម្មាធិការឆ្នាំ២០១៨ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា

ឯកតា: រៀល

ថ្នាក់	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៨	ដែល ជ្រើសរើស	រដ្ឋប្រោល ប្រធាន	ទូទាត់ធម្មតា	ទូទាត់ប្រធាន	៦=៣/៥
				១	២	៣	៤ = ២-៣	៥ = ៣/៤	៦=៣/៥
សរុបរួមចំណាយថវិកា				700,700,000	683,800,000	602,400,000	81,400,000	150,600,000	88.10%
60			ការទិញ	179,100,000	166,200,000	91,200,000	75,000,000	22,800,000	54.87%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	15,100,000	15,100,000	15,100,000	-	3,775,000	100.00%
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈ និងអនាម័យ	6,100,000	6,100,000	6,100,000	-	1,525,000	100.00%
		60014	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈបករណ៍	3,800,000	3,800,000	3,800,000	-	950,000	100.00%
		60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែល	5,200,000	5,200,000	5,200,000	-	1,300,000	100.00%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	55,700,000	42,800,000	42,800,000	-	10,700,000	100.00%
		60021	សម្ភារៈការិយាល័យ	40,500,000	40,500,000	40,500,000	-	10,125,000	100.00%
		60022	សៀវភៅមើល និងឯកសារ	2,300,000	2,300,000	2,300,000	-	575,000	100.00%
		60023	ការបោះពុម្ព	12,900,000	-	-	-	-	#DIV/0!
	6003		ស្បៀងអាហារ និងផលិតផលកសិកម្ម	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
		60037	ស្បៀងសម្រាប់រដ្ឋបាល	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
	6005		សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈបរិក្ខារ	98,300,000	98,300,000	23,300,000	75,000,000	5,825,000	23.70%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនព័ត៌មានវិទ្យា	70,400,000	70,400,000	10,400,000	60,000,000	2,600,000	14.77%
		60052	សម្ភារៈ	20,600,000	20,600,000	5,600,000	15,000,000	1,400,000	27.18%
		60053	សម្ភារៈប្រើប្រាស់	1,500,000	1,500,000	1,500,000	-	375,000	100.00%
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	5,800,000	5,800,000	5,800,000	-	1,450,000	100.00%
61			សេវាកម្ម	502,600,000	502,600,000	502,600,000	-	125,650,000	100.00%
	6105		ការថែទាំនិងជួសជុល	28,200,000	28,200,000	28,200,000	-	7,050,000	100.00%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	2,900,000	2,900,000	2,900,000	-	725,000	100.00%
		61054	ការថែទាំបណ្តាញផ្សេងៗ	4,200,000	4,200,000	4,200,000	-	1,050,000	100.00%
		61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	12,200,000	12,200,000	12,200,000	-	3,050,000	100.00%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	8,900,000	8,900,000	8,900,000	-	2,225,000	100.00%
	6109		បុគ្គលិកខាងក្រៅ	3,000,000	3,000,000	3,000,000	-	750,000	100.00%
		61098	បុគ្គលិកខាងក្រៅផ្សេងៗ	3,000,000	3,000,000	3,000,000	-	750,000	100.00%
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	60,400,000	60,400,000	60,400,000	-	15,100,000	100.00%
		61101	សេវាហិរញ្ញវត្ថុស្មើគ្នា	2,400,000	2,400,000	2,400,000	-	600,000	100.00%
		61102	សេវាហិរញ្ញវត្ថុស្មើគ្នាប្រទេស	4,000,000	4,000,000	4,000,000	-	1,000,000	100.00%
		61103	ប្រជុំ សិក្ខាសាលា និងសន្តិសុខ	45,800,000	45,800,000	45,800,000	-	11,450,000	100.00%
		61104	ចំណាយរៀបចំពិធីបុណ្យ	5,000,000	5,000,000	5,000,000	-	1,250,000	100.00%
		61105	ចំណាយសម្រាប់តុលាការស្រុក ខេត្ត និង ក្រៅប្រទេស	3,200,000	3,200,000	3,200,000	-	800,000	100.00%
	6111		សារព័ត៌មាន និងឯកសារ	2,500,000	2,500,000	2,500,000	-	625,000	100.00%
		61111	ចំណាយលើការងារសារព័ត៌មាន	2,000,000	2,000,000	2,000,000	-	500,000	100.00%
		61113	ចំណាយលើការងារសៀវភៅព័ត៌មាន	500,000	500,000	500,000	-	125,000	100.00%
	6112		សេវាហិរញ្ញវត្ថុបណ្តាញប្រទេស	289,400,000	289,400,000	289,400,000	-	72,350,000	100.00%
		61121	សេវាហិរញ្ញវត្ថុបណ្តាញ	34,200,000	34,200,000	34,200,000	-	8,550,000	100.00%

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	អណាចារ	អណាចារ	អណាចារ	អណាចារ	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៨	ដែល ជ្រើសរើស	រដ្ឋទេយ្យបុរេ ប្រធាន	ទូទាត់ធម្មតា	អណាចារទ្រព្យសម្របសម្រួល រដ្ឋទេយ្យបុរេប្រធាន	
				១	២	៣	៤=២-៣	៥ = ៣/៤*១០០	៦=៣/២
		61122	សោហ៊ុយបេសកកម្ម	35,400,000	35,400,000	35,400,000	-	8,850,000	100.00%
		61123	សោហ៊ុយស្តាក់នៅ	219,800,000	219,800,000	219,800,000	-	54,950,000	100.00%
	6113		សោហ៊ុយបេសកកម្មក្រៅប្រទេស	112,100,000	112,100,000	112,100,000	-	28,025,000	100.00%
		61131	សោហ៊ុយដឹកជញ្ជូន	44,200,000	44,200,000	44,200,000	-	11,050,000	100.00%
		61132	សោហ៊ុយបេសកកម្ម	7,200,000	7,200,000	7,200,000	-	1,800,000	100.00%
		61133	សោហ៊ុយស្តាក់នៅ	60,700,000	60,700,000	60,700,000	-	15,175,000	100.00%
	6114		សោហ៊ុយប្រៃសណីយ៍ និងទូរគមនាគមន៍	7,000,000	7,000,000	7,000,000	-	1,750,000	100.00%
		61142	សោហ៊ុយទូរគមនាគមន៍	7,000,000	7,000,000	7,000,000	-	1,750,000	100.00%
65			ឧបត្ថម្ភធន	19,000,000	15,000,000	8,600,000	6,400,000	2,150,000	57.33%
	6506		វិភាគទានដល់អង្គការ សមាគម សហព័ន្ធអន្តរជាតិធានា	4,000,000	-	-	-	-	#DIV/0!
		65068	អង្គការ សមាគម សហព័ន្ធអន្តរជាតិផ្សេងៗទៀត	4,000,000	-	-	-	-	#DIV/0!
	6598		ឧបត្ថម្ភធនផ្សេងៗ	15,000,000	15,000,000	8,600,000	6,400,000	2,150,000	57.33%
		65981	ឧបត្ថម្ភធនផ្សេងៗ	15,000,000	15,000,000	8,600,000	6,400,000	2,150,000	57.33%

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៣ ខែ ៧ ឆ្នាំ២០១៨
ឧ. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយករង

[Signature]

ម៉ីណា ប៊ុនសុវណ្ណារាជីប្រាសិវា

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៧ ខែ ៧ ឆ្នាំ២០១៨
ឧ. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា
ប្រធានក្រុមមន្ត្រីក្រុមពិនិត្យហិរញ្ញវត្ថុ
អមក្រសួងអប់រំ យុវជន និងកីឡា

[Signature]

គុណសិរី

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៧ ខែ ៧ ឆ្នាំ២០១៨
ប្រធាននាយកដ្ឋានកិច្ចការទូទៅ

[Signature]

លី គុដ្ឋិ

ថ្ងៃទី ២៧ ខែ ៧ ឆ្នាំ២០១៨
រដ្ឋមន្ត្រីទទួលបន្ទុក

[Signature]

ហាម សុហារត៍

បានឃើញ និងបញ្ជាក់
ថ្ងៃ ២៧ ខែ ៧ ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ៧ ឆ្នាំ២០១៨
អគ្គនាយកដ្ឋាន
រដ្ឋមន្ត្រីទទួលបន្ទុក
ក្រសួងអប់រំ យុវជន និងកីឡា

[Signature]

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងបញ្ជាក់
ថ្ងៃ ២៧ ខែ ៧ ឆ្នាំ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ៧ ឆ្នាំ២០១៨
អគ្គនាយកដ្ឋាន
ក្រសួងអប់រំ យុវជន និងកីឡា

[Signature]

សាន មន្ត្រីយ៉ា



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៣១៩ សហវ. ១១៧

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតរដ្ឋទេសយុប្បទេសសម្រាប់ឆ្នាំ២០១៨
របស់អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ ន.ស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧នៃអនុក្រឹត្យ លេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសអនុក្រសួងលេខ ៤៦២ រថ.អកទទ.ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ស្រុក រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

(Signature)

- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងវិនិច្ឆ័យនិងថាមពល

សម្រេច

ប្រការ ១. -

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក៦០“ការទិញ” ជំពូក៦១“សេវាកម្ម” នៅអគ្គនាយកដ្ឋានធនធានវីនៃក្រសួងវិនិច្ឆ័យនិងថាមពល សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ ២. -

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ ៣. -

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។


ប្រការ ៤. -

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និង អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានវីនៃប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងវិនិច្ឆ័យនិងថាមពល ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ០១ ខែ ១២ ឆ្នាំ ២០១៨
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ ១២ ឆ្នាំ ២០១៨

លោកជំទាវ ជួន វណ្ណៈ
ប្រធានរដ្ឋមន្ត្រី និង ហិរញ្ញវត្ថុ


បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

លោកជំទាវ ស៊ុយ វ៉ែន ម
ប្រធានវីនិច្ឆ័យនិងថាមពល


ស៊ុយ វ៉ែន ម

- កន្លែងទទួល :**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការវិនិយោគសាងសង់ផ្លូវថ្នល់ និងប្រព័ន្ធធានាសុវត្ថិភាពសំណង់ស្រូវសីហនុ
សំណង់ស្រូវសីហនុ ឆ្នាំ ២០១៨

ល.រ	កូដគណនី	បរិយាយ	ចំណាយប្រចាំឆ្នាំ ២០១៨	ឥណទានដែលប្រើសេវា	ឥណទានរដ្ឋប្រចាំឆ្នាំ	ឥណទានទូទាត់តាមតម្រូវការ	ឥណទានសំរាប់ប្រើប្រាស់	ឥណទានសំរាប់ប្រើប្រាស់	ឥណទានសំរាប់ប្រើប្រាស់	ភាគរយ
60		សរុប	1,863,700,000	1,712,300,000	1,235,040,000	477,260,000	308,760,000	72.1%		
		ការទីផ្សារ	63,000,000	63,000,000	51,300,000	11,700,000	12,825,000	81.4%		
6002		សម្រាប់ផ្គត់ផ្គង់ថ្នាំកម្រិត	55,000,000	55,000,000	43,300,000	11,700,000	10,825,000	78.7%		
	60021	សម្រាប់ការិយាល័យ	25,000,000	25,000,000	19,300,000	5,700,000	4,825,000	77.2%		
	60023	ការបោះពុម្ព	30,000,000	30,000,000	24,000,000	6,000,000	6,000,000	80.0%		
6005		សម្រាប់ការសម្របសម្រួល និងសម្រាប់ការប្រើប្រាស់	8,000,000	8,000,000	8,000,000		2,000,000	100.0%		
	60051	សម្រាប់ការប្រើប្រាស់បច្ចេកទេស	8,000,000	8,000,000	8,000,000		2,000,000	100.0%		
61		សេវាសាងសង់	1,800,700,000	1,649,300,000	1,183,740,000	465,560,000	295,935,000	71.8%		
	6107	សេវាសាងសង់ស្រូវសីហនុ និងសេវាសាងសង់ប្រព័ន្ធធានាសុវត្ថិភាពសំណង់ស្រូវសីហនុ	65,800,000	3,400,000	3,400,000		850,000	100.0%		
	61071	សេវាសាងសង់ស្រូវសីហនុ	62,400,000							
	61072	សេវាសាងសង់ប្រព័ន្ធធានាសុវត្ថិភាពសំណង់ស្រូវសីហនុ	3,400,000	3,400,000	3,400,000		850,000	100.0%		
6109		បុគ្គលិកខាងក្រៅ	28,200,000							
	61091	បុគ្គលិកខាងក្រៅសំរាប់ការងារ	3,200,000							
	61098	បុគ្គលិកខាងក្រៅផ្សេងៗ	25,000,000							
6110		ទំនាក់ទំនងសាធារណៈ និងឧបត្ថម្ភ	333,000,000	272,200,000	232,620,000	39,580,000	58,155,000	85.5%		
	61103	ប្រព័ន្ធសម្របសម្រួល និងសន្តិសុខ	333,000,000	272,200,000	232,620,000	39,580,000	58,155,000	85.5%		
6112		ចំណាយទូទាត់សេវាសាងសង់ប្រព័ន្ធធានាសុវត្ថិភាពសំណង់ស្រូវសីហនុ	1,223,700,000	1,223,700,000	842,720,000	380,980,000	210,680,000	68.9%		
	61121	សេវាសាងសង់ប្រព័ន្ធធានាសុវត្ថិភាពសំណង់ស្រូវសីហនុ	343,900,000	343,900,000	236,870,000	107,030,000	59,217,500	68.9%		
	61122	សេវាសាងសង់ប្រព័ន្ធធានាសុវត្ថិភាពសំណង់ស្រូវសីហនុ	137,500,000	137,500,000	94,690,000	42,810,000	23,672,500	68.9%		
	61123	សេវាសាងសង់ប្រព័ន្ធធានាសុវត្ថិភាពសំណង់ស្រូវសីហនុ	742,300,000	742,300,000	511,160,000	231,140,000	127,790,000	68.9%		

(Handwritten signature and initials)

ល.រ	ល.រ	ឈ្មោះ	បរិយាយ	ច្បាប់បញ្ជី	ឆ្នាំ២០១៨	ឆ្នាំ២០១៩	ផលប្រើសរុប	ឆ្នាំ២០១៩	ឆ្នាំ២០២០	ភាគរយ
	៦១១៣		ចំណាយទូទាត់សោហ៊ុយក្រៅប្រទេស	១	150,000,000	105,000,000	២	45,000,000	26,250,000	70.0%
	៦១១៤		សោហ៊ុយដឹកជញ្ជូន		30,000,000	21,000,000	៣	9,000,000	5,250,000	70.0%
	៦១១៥		សោហ៊ុយបេសកកម្ម		30,000,000	21,000,000		9,000,000	5,250,000	70.0%
	៦១១៦		សោហ៊ុយស្នាក់នៅ		90,000,000	63,000,000		27,000,000	15,750,000	70.0%

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២២ ខែ ០៧ ឆ្នាំ ២០១៨

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ

អគ្គនាយក

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៤ ខែ ០៧ ឆ្នាំ ២០១៨

អគ្គនាយករង
អគ្គនាយកដ្ឋានធនធានអរិយធម៌

អគ្គនាយក

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២២ ខែ ០៧ ឆ្នាំ ២០១៨

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ

អគ្គនាយក

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៤ ខែ ០៧ ឆ្នាំ ២០១៨

អគ្គនាយករង
អគ្គនាយកដ្ឋានធនធានអរិយធម៌

អគ្គនាយក

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៤ ខែ ០៧ ឆ្នាំ ២០១៨

អគ្គនាយក

អគ្គនាយកដ្ឋានធនធានអរិយធម៌

អគ្គនាយក

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២២ ខែ ០៧ ឆ្នាំ ២០១៨

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ

អគ្គនាយក

បានឃើញនិងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ២៤ ខែ ០៧ ឆ្នាំ ២០១៨

អគ្គនាយករង
អគ្គនាយកដ្ឋានធនធានអរិយធម៌

អគ្គនាយក





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ៣១៩ ល.ស ហៅ ១២៧

ប្រកាសអន្តរក្រសួង
ស្តីពី

ការកែសម្រួលសមាសភាពរដ្ឋធម្មនុញ្ញក្រុមបុរេប្រទាន
របស់ក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញ បន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ៥៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទំព័រទី ១ នៃ ៣

- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧ /០១៩ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្ត មតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យ បុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

សម្រេច

ប្រការ១ .-

ត្រូវបានកែសម្រួលសមាសភាពរដ្ឋទេយ្យបុរេប្រទាន អមនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានសមាសភាពដូចខាងក្រោម៖

- | | | | |
|---------|---------------------|--|-------------------------|
| ១-លោក | ស្នួន ឌីណា | ឋានៈប្រធានការិយាល័យហិរញ្ញវត្ថុ | ជារដ្ឋទេយ្យបុរេប្រទាន |
| ២-លោក | ស៊ឹម សុភក្តិ | ឋានៈអនុប្រធានការិយាល័យហិរញ្ញវត្ថុ | ជារដ្ឋទេយ្យបុរេប្រទានរង |
| ៣-កញ្ញា | លាង សានិត្យា | ឋានៈមន្ត្រីការិយាល័យហិរញ្ញវត្ថុ | ជារដ្ឋទេយ្យបុរេប្រទានរង |
| ៤-លោក | ខុន សីហា | ឋានៈប្រធានការិយាល័យគ្រប់គ្រងទិន្នន័យ និងទំនាក់ទំនង | ជារដ្ឋទេយ្យបុរេប្រទានរង |

ទំព័រទី ២ នៃ ៣

ប្រការ២ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃពុធ ១៣ ខែ ០១ ឆ្នាំ ២០១៨ ភ្នំពេញ ព.ស. ២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ ០១ ឆ្នាំ ២០១៨



បណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន**



វង ស៊ុយ

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ. ៣៤១.....សហវ. ៥២៣

ប្រកាស

ស្តីពី

**ការចាត់ជាបន្តករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ
ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ**

ទេសរដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅកំណត់នូវមុខទំនិញមួយចំនួនដែលជាអាហារជាមូលដ្ឋាន ដែលជាកម្មវត្ថុនៃការកំណត់អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៤.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ “អាហារជាមូលដ្ឋាន” សំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចខាងក្រោម៖

- សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ
- ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីផ្គាប់ឬឆ្អើរ
- ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្កា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទទោះបីមានលក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ
- ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់
- អំបិលគ្រប់ប្រភេទ
- ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ។

ប្រការ ៥.- ការកំណត់អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ

ត្រូវបានកំណត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋានដូចមានចែងក្នុងប្រការ ៤ នៃប្រកាសនេះ សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។ សម្រាប់

គោលដៅនៃប្រការនេះ ការចាត់ទុកជាបន្តរបស់រដ្ឋនូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូប
អាហារដោយភោជនីយដ្ឋានឡើយ។

ប្រការ ៦.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក
ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកឬអគ្គនាយកនៃគ្រប់
អគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព
ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអង្គារ ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ព.ស. ២៥៦១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៨

លោកជំទាវ វណ្ណ ឌីណូ ប្រធានក្រុមប្រឹក្សាភិបាល
អគ្គនាយកដ្ឋានពន្ធដារ និងហិរញ្ញវត្ថុ
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៦ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១-គ្រឿងបន្សុំស្បែកជើង	១៥២០
២-ការស្បែកជើង	២០២៩

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតគ្រឿងបន្សុំស្បែកជើង និងការស្បែកជើង លី ប៉ាង ស៊ី អិកសេសសីរី (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។




ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខុន

- ចន្ទចន្ទៈ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
"ដើម្បីជូនជ្រាប"
- ដុចប្រការ១៤ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ០០.៧១៣.២១.២០១៨.០១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ ពុធ ៧ ខែ ៧ ឆ្នាំ ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ ៧ ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិត និងបោះពុម្ពស្លាកគ្រប់ប្រភេទ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន អិមអេច ឡាប៊ែល (ខេមបូឌា) ឯ.ក

ស ៤ ប ២

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន អិមអេច ឡាប៊ែល (ខេមបូឌា) ឯ.ក (MH LABELS (CAMBODIA) CO., LTD.) តំណាងដោយ លោក TAN CHENG WOI បង្កើតរោងចក្រផលិត និងបោះពុម្ពស្លាកគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិកប់ភ្នំ សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

បោះពុម្ពស្លាកគ្រប់ប្រភេទ

១៣១៣

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះសេចក្តីប្រក្រតី៖ " រោងចក្រផលិត និងបោះពុម្ពស្លាកគ្រប់ប្រភេទ អិមអេច ឡាប៊ែល (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។


ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខស័ក

- មន្ទីរពាក់ព័ន្ធ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដុចប្រកាស១៤ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ០០៧/រកត/១២១៣/១៣៩៣

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ ពុធ ៧ ខែ មេសា ឆ្នាំ ២០១៨ ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ស៊ីលវើ អេចធី នីតធីង ឯ.ក

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីលវើ អេចធី នីតធីង ឯ.ក (SILVER AGE KNITTING CO., LTD.) តំណាងដោយ លោកស្រី ZHANG LI បង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ឈ្មោះផលិតផល លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

សម្លៀកបំពាក់ (បាក់)

១៤៣០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លូវការឈ្មោះរោងចក្រ៖ " រោងចក្របាក់សម្លៀកបំពាក់ សីលវើ អេចឆី នីតធីង ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ


ហេង សុខឆន់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាតិ
- សាលាខេត្តកណ្តាល
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ០០៩១.៧.៧១.៧៧.០១

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ ចន្ទ ០៤ ខែ កញ្ញា ឆ្នាំ ២០១៨ ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផ្គត់ផ្គង់គ្រឿងស្នូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន អិម៉ិកស៍ អេឡិកទ្រិក

ស ៤ ប្រ ម

ប្រការ១: អនុញ្ញាតឱ្យក្រុមហ៊ុន អិម៉ិកស៍ អេឡិកទ្រិក (EMAX ELECTRIC CO., LTD.) តំណាងដោយ លោក ឈឹម គឹមឈន បង្កើតរោងចក្រផ្គត់ផ្គង់គ្រឿងស្នូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ ដែលមានទីតាំងស្ថិតនៅ ដីឡូត៍លេខ ៣៤៩៩៤ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។



(Handwritten signature)

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១-គ្រង់សូ	២៧១០
២-សម្ភារៈអគ្គិសនី	២៧៤០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ឆ្លាកឈ្មោះទោចម្រក៖ " រោងចក្រផ្គត់ផ្គង់គ្រង់សូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ អ៊ីមែកស៍ អេឡិចត្រិក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- បន្ទប់ជូនដំណឹង
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី